

PROPHETIC REVELATION



ព្រះគ្រីស្ទ

សេរី
គ្រាបញ្ចប់
លេខ-០១

អ្នកណាដែលមានត្រចៀក ឱ្យអ្នកនោះស្តាប់ចុះ!



ការយាងមក របស់ ព្រះគ្រីស្ទ

ការយាងមកវិញជាលើកទី២របស់ព្រះយេស៊ូគ្រីស្ទ គឺជារឿង ដែលគេយកមក ពី-ភាគ រូប និងអធិប្បាយជាញឹកញាប់ រាល់ជីវិតរបស់ពួកជំនុំនិមួយៗ។ គ្រីស្ទាន ភាគច្រើនជឿថា ព្រឹត្តិការណ៍នេះនឹង កើតឡើងភ្លាមៗ(ជាក់លាក់)ជាទូទៅគឺ សំដៅទៅលើ (ការឆក់ឡើង)។ អ្នកជឿក្នុងជំនាន់កេនិមួយៗបានរំពឹងទុកថា ព្រះអម្ចាស់យេស៊ូគ្រីស្ទនឹងយាងមកនៅសម័យរបស់ពួកគេ ជាបេលដែលរូបកាយរបស់ ពួកនឹងផ្លាស់ប្តូរ ហើយពួកគេនឹងបានជួបទ្រង់នៅនាអាកាស (១កូរិនថូស ១៥: ៥១-៥២, ១ថេ ស្យាឡូនីថ ៤:១៥-១៧) ។ ប៉ុន្តែ ចាប់តាំងពីព្រះអម្ចាស់យេស៊ូ និង សាវ័ករបស់ទ្រង់បានថ្លែង ពីការយាងមកវិញ របស់ទ្រង់ គឺអស់រយៈពេលជិត ២០០០ឆ្នាំ មកហើយឃើញថា ទ្រង់មិនទាន់យាងមកទៀត ។

ការកើតឡើងភ្លាមៗ

ការយាងមករបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទសំរាប់កូនក្រមុំទ្រង់ ជាពួកជំនុំពិត របស់ទ្រង់ **មិនមែន** ជាព្រឹត្តិការណ៍ ដែលកើតឡើងភ្លាមៗទេ។ មានគ្រូអធិប្បាយ ជាច្រើន បានបង្រៀនខុស មិនបណ្តាលឲ្យហ្វូងចៀមរបស់ពួកគេជឿថា ការយាង មកវិញរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទ(អាចកើតឡើងនៅពេលជំនឿ)។

ការប្រើពាក្យ ដែលកើតឡើងភ្លាមៗ នេះឬ ពាក្យស្រដៀងគ្នាណាមួយ ឬពាក្យ ជាច្រើនទៀតនៅក្នុងការបង្រៀនពី **ការយាងមកមួយរំពេច** របស់ព្រះគ្រីស្ទ គឺផ្អែក លើឃ្លាថា(ក្នុងពេលជំនឿ មួយបំប្រិចភ្នែក) នៅក្នុង ១កូរិនថូស ១៥:៥១-៥២ ។ ឃ្លា នេះមិនបានបញ្ជាក់នូវ ការយាងមកជាឆាប់របស់ព្រះគ្រីស្ទទេ ប៉ុន្តែ គឺជាការផ្លាស់ប្តូរ រូបរាងរូប-កាយរបស់ពួកបរិសុទ្ធ ដែលស្លាប់ និងកំពុងរស់នៅវិញ។ បន្ទាប់ពីអានខាងក្រោមនេះ(និងការស្រដៀងគ្នា ឬខ ដែលស្រដៀងគ្នាតៗមក) គ្រីស្ទានភាគ ច្រើនចង់មានចំណាប់អារម្មណ៍ថា ព្រះអម្ចាស់យេស៊ូ មានបន្ទូលសំដៅទៅលើការ

ការយាងមករបស់ព្រះគ្រីស្ទ

យាងមកមួយរំពេចដែលមិនបានគិត នៅលើមេឃ: (ម៉ាថាយ ២៤:៤២) “ដូច្នេះឲ្យ ចាំយាងដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណា ដែលកូនមនុស្សត្រូវមក នោះទេ” (ម៉ាថាយ ២៥:១៣) (យើងនឹងនិយាយពីវគ្គខាងលើនេះនៅក្នុងព្រះរាជ សារនេះពេលក្រោយ)។

ផ្ទុយទៅវិញ បើវាជាការពិត ដែលថា គ្រីស្ទម្នាក់ៗអាចត្រូវបានហៅមកផ្ទះ ដើម្បីជួបព្រះអម្ចាស់នៅពេលណាមួយ នោះព្រះអម្ចាស់នឹងយាងមកយករូបកាយ ទាំងមូលនៃ កូនក្រមុំពិតរបស់ទ្រង់ នៅក្នុងការឆក់ឡើយ នៅពេលដែលគ្រប់ ទំនាយដែលទាក់ទងការយាងមកវិញជាលើកទី២ របស់ព្រះគ្រីស្ទបានសំរេច នៅ ក្នុងពេលដែល ទ្រង់យាងមកលើកទី១។ ដូចគ្នាដែរ គ្រប់ទំនាយទាំងអស់ដែល ទាក់ទងនឹងការយាងមកវិញ នឹងត្រូវតែបានសំរេច មុនពេលទ្រង់យាងមកម្តង ទៀត ។

នៅពេលដែលព្រះអម្ចាស់យេស៊ូបានមានបន្ទូល ពីពាក្យប្រៀបប្រដូចទាំង៧ នៅក្នុងម៉ាថាយ ១៣ ពាក្យប្រៀបប្រដូចពីដើមល្វា និងពាក្យប្រៀបប្រដូចផ្សេងទៀត ទ្រង់បានជ្រាបថា ព្រឹត្តិការណ៍ដ៏ជាក់លាក់ទាំងនេះនឹងកើតឡើង មុនពេលទ្រង់ យាងមកខាងរូបកាយ។ ពាក្យប្រៀបប្រដូចទាំង៧ នៅក្នុង ម៉ាថាយ ១៣ បាន ចង្អុលទៅការខាងមុខ អំពីដំណាក់កាលផ្សាយដំណឹងល្អ ក្នុងយុគសម័យពួកជំនុំ ទាំង៧។ ដោយសារការពិតនេះបានខ្ទប់ទុកក្នុងទំរង់អាថ៌កំបាំង អញ្ចឹងហើយ បាន ជាពួកសាវ័កមិនអាចយល់ការទាំង - នេះបានគ្រប់ជ្រុងជ្រោយទេ។ តែពេលដែល ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងពីផែនការរបស់ព្រះ ម្តងបន្តិចៗ នៅក្នុងជីវិត របស់ពួកគេ ពួកគេក៏បានយល់គ្រប់ទាំងអស់។ ប្រយោគដ៏ជាក់លាក់ ដែលថ្លែង ដោយពួកសាវ័ក បានបង្ហាញឲ្យឃើញថា ពួកគេមានការបើកសំដែង អំពីការយាង ត្រឡប់មកវិញខាងរូបកាយរបស់ព្រះអម្ចាស់។ **១ថៃស្វាឡូនីច ៤:១៣-៥:៦ និង២ ថៃស្វាឡូនីច ២:១-៤** បានប្រាប់យើងយ៉ាងច្បាស់ថា ការឆក់ឡើងនឹងមិនទាន់ កើតឡើងទេ ទាល់តែ ទំនាយដ៏ជាក់លាក់បានសំរេចសិន។ ហើយ ពេលទំនាយ ទាំងនេះចាប់ផ្តើមបានសំរេច នោះអស់អ្នក ដែលជាកូនរបស់ព្រះពិតនឹងដឹងថា **ពួកគេកំពុងរស់នៅក្នុងរដូវការនៃការយាងមកវិញជាលើកទី២របស់ ព្រះគ្រីស្ទ។**

ខ្ញុំជឿថា នេះគឺជាជំនាន់ចុងក្រោយ ដែលការយាងត្រឡប់មកវិញរបស់ព្រះ គ្រីស្ទខាងរូបកាយនឹងលេចមកឲ្យឃើញ ព្រោះថា ទំនាយដែលទាក់ទងខ្លះ បានសំ រេចហើយនៅពេលដែលទំនាយផ្សេងៗទៀតកំពុងតែបានសំរេចដែរ ។

ទំនាយត្រាចុងក្រោយ

ទំនាយ១ក្នុងចំណោមទំនាយដែលសំខាន់ជាងគេ អំពីការយាងត្រឡប់មកវិញជាលើកទី២របស់ព្រះគ្រីស្ទ ដែលបានសំរេចហើយ គឺការលេចមកនៃអ្នករៀបរៀបរបស់ទ្រង់ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រីស្ទានក្លែងក្លាយ គឺការលេចមកនៃអ្នករៀបរៀបរបស់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រីស្ទានក្លែងក្លាយ ដែលខ្វះការយល់ដឹងបទ-គម្ពីរ ទោះទន់រកការបន្ទិលសង្ស័យថា នឹងមានអ្នកនាំព្រះរាជសារម្នាក់ ដែលនឹងរៀបរៀបការយាងមកជាលើកទី២របស់ព្រះគ្រីស្ទ ។ ប៉ុន្តែ មិនត្រឹមតែមានចែងនៅក្នុងបទគម្ពីរប៉ុណ្ណោះទេ ថែមទាំងមាននៅក្នុងប្រវត្តិសាស្ត្រមនុស្សដែរ ដែលមុននឹងស្តេច ឬ អ្នកឧត្តុង្គឧត្តម មកដល់កន្លែងដ៏ជាក់លាក់ណាមួយ នោះមានអ្នករៀបរៀបមកប្រកាសប្រាប់ពីការមកដល់ភ្លាមៗរបស់គាត់រួចទៅហើយ ។ បើសិនជាគ្រីស្ទានភាគច្រើនទទួលយកហានិភ័យ ជាអ្នករៀបរៀបការយាងមកលើកទី១របស់ព្រះគ្រីស្ទ ហេតុអ្វី បានជាពួកគេពិបាកជឿមនុស្សម្នាក់ ដែលមានអំណាច និងវិញ្ញាណរបស់អេលីយ៉ា ថា ជាអ្នករៀបរៀប

ម៉ាឡាគីជំពូក ៤

^៥ មើលមុនដែលថ្ងៃដ៏ធំ ហើយគួរស្វែងខ្លាចរបស់ព្រះអម្ចាស់បានមកដល់ នោះអញនឹងចាត់ អេលីយ៉ា ឲ្យមកឯង រាល់គ្នា

^៦ លោកនឹងបង្វែរចិត្តពួកឪពុក មកឯកូន និងចិត្តកូនមកឯឪពុក ក្រែងអញមកវាយផែនដីដោយសេចក្តីបណ្តាសា

ផ្លូវការយាងមក លើកទី២របស់ ព្រះគ្រីស្ទ ? គឺ មិនអាចមានការ សង្ស័យទេចំពោះអ្វីដែលអ្នករៀបរៀប ត្រូវបានបញ្ជូនមក ដើម្បីប្រកាសពីការយាងត្រឡប់មកវិញ របស់ព្រះគ្រីស្ទ នៅសម័យចុងក្រោយទាំងនេះ នៃការបញ្ចប់សម័យព្រះគុណ។ ទោះបីជាគាត់ជាមនុស្សល្បីល្បាញក៏ ដោយក៏អ្នកសំណប់ព្រះនេះមិនត្រូវបានទទួលស្គាល់និង ទទួលដោយក្រុមរៀបរយ និងប្រព័ន្ធសាសនានៃសម័យយើងនេះដែរ។ ដូចជាព័ន្ធកិច្ចរបស់ពួកហោរាសញ្ញាចាស់ និងព័ន្ធកិច្ចរបស់ព្រះគ្រីស្ទយេស៊ូវដែរ ព័ន្ធកិច្ចរបស់គាត់នឹងបេះតែបន្តមានជំ - លោះដោយមនុស្សមួយភាគធំ។ ជីវិតនិងព័ន្ធកិច្ចរបស់គាត់ ពិតជាមានគំរូតាមទំនាយនៅក្នុងគម្ពីរសញ្ញាចាស់ ។ អ្នករៀបរៀបនេះដែលមានវិញ្ញាណ នៃអេលីយ៉ា (ម៉ាឡាគី៤:៥-៦ខ) ក៏ជាអ្នកនាំព្រះរាជសារទៅយុគសម័យឡើងវិញដែរ (វិវរណៈ៣:១៤)។ គ្មានអ្នកណាទៀតទេ ក្រៅពី **វិល្លាប ម៉ារីន ប្រាណហាំ** នៃក្រុងដៃហ្វីសិនរៀល រដ្ឋអ៊ីដាហូ អាមេរិក។ (អ្នកនិពន្ធមិននិយាយពីប្រធានបទនៃជីវិត និងព័ន្ធកិច្ចរបស់ហោរានេះ នៅក្នុងព្រះរាជសារនេះទេ។ សំរាប់ព័ត៌មានបន្ថែមអំពី ប្រធានបទដែលបាននិយាយនេះ

ការយាងមករបស់ព្រះគ្រីស្ទ

សូមអ្នកសរសេរសំបុត្រមកយើង ឬផ្ញើទៅ The Voice of God Recordings.
ប្រអប់សំបុត្រលេខ៩៥០. Jeffersonville. Indiana 47131 (U.S.A) ។

ក៏ដូចជាការយាងមកលើកទី១របស់ព្រះគ្រីស្ទដែរ គឺ ស្របដោយគំរូនៃសេចក្តីអាថ៌កំបាំង ដូចគ្នាដែរ គឺជាសេចក្តីពិតនៃការយាងមកលើកទី២របស់ព្រះគ្រីស្ទ ។មានតែក្រុមមនុស្សមួយចំនួនតូច ដែលកោតខ្លាចព្រះប៉ុណ្ណោះ នឹងទទួលបានការបើកសំដែង នៃព្រឹត្តិការណ៍នេះ។ នៅពេលនិយាយសំដៅទៅការយាងត្រឡប់មកវិញ ឬការយាង-មកលើកទី២របស់ព្រះគ្រីស្ទ គ្រីស្ទានភាគច្រើន នឹងគិតតែពី **ការយាងមកវិញខាងរូប-កាយរបស់ព្រះគ្រីស្ទប៉ុណ្ណោះ** នៅក្នុងការឆក់ឡើង (ដែលពួកគេជឿថា នឹងកើតឡើងនៅពេលណាមួយ) ។

ប៉ារ៉ូសៀ -- ការយាងមក

មានពាក្យមួយចំនួនផ្សេងៗគ្នាដែលគេបានប្រើ ដើម្បីពិពណ៌នាអំពីការយាងមកវិញលើកទី២របស់ព្រះគ្រីស្ទ ដែលទាក់ទងនឹងការយាងមក **វត្តមានទ្រង់ ការលេចមក និងការបើកសំដែងរបស់ទ្រង់** ។ហើយមានពាក្យក្រិកមួយ ដែលគេប្រើ គឺ **ប៉ារ៉ូសៀ Parousia**ដែលជាញឹកញាប់ គេបានបកប្រែថា **ការយាងមក**។

មានពាក្យថា **ប៉ារ៉ូសៀគឺ** សង្កត់ធ្ងន់ទៅលើគំនិតទាំងពីរនៃ **ការនៅទីនេះឬទីនោះ** ព្រមទាំង **ការកំពុងយាងមក**។ គឺបានបញ្ជាក់ទាំង **ការយាងមកដល់** និង **វត្តមានមួយដំណាក់កាល**។ មានគេនិយាយថា ក្រុមគ្រីស្ទាននៅក្នុងសម័យរ៉ូម៉ាំង Craeco បានប្រើពាក្យនេះ ជាពាក្យបច្ចេកទេស សំរាប់ការយាងត្រឡប់មកវិញ ដ៏មានសិរីល្អរបស់ព្រះគ្រីស្ទ។ ពាក្យកំរើនេះ ត្រូវបានគេប្រើដំបូងសំរាប់ការទស្សនៈកិច្ចជាផ្លូវការរបស់ពួកស្តេច។ ចូរចាំថា ព្រះយេស៊ូគ្រីស្ទ ជាស្តេចលើអស់ទាំងស្តេច ។និស្សិតសាលាគម្ពីរភាគច្រើន បានបញ្ជាក់ថា ពាក្យ **ប៉ារ៉ូសៀ** ត្រូវបានគេប្រើដើម្បីពិពណ៌នាអំពីការយាងមកខាងរូបកាយរបស់ព្រះគ្រីស្ទ នៅក្នុង ការឆក់ឡើង និងវត្តមានខាងរូបកាយ ជាមួយនឹងអ្នក ដែលទ្រង់មករក។ នេះគ្រាន់តែជាការសន្មតិប៉ុណ្ណោះ។ ពាក្យ **ប៉ារ៉ូសៀ** ផ្ទាល់ មិនមានន័យពីវត្តមានខាងរូបកាយទេ លុះត្រាតែបញ្ជាក់សំរាប់តែការនោះ។ ឧទាហរណ៍ៈ សូមអោយពីអ្វី ដែលលោកប៉ូលបាននិយាយនៅក្នុង ២កូរិនថូស ១០:១០។ សូមគត់សំគាល់គុណ-នាមនៅក្នុងឃ្លានេះ(តែកាលលោកនៅជាមួយ នោះលោកខ្សោយខាងរូបសាច់(រូបកាយ)(ពាក្យក្រិក **គឺ ប៉ារ៉ូសៀ ឬ សូម៉ូតូស** ឃ្លានេះ បានចង្អុលយ៉ាងជាក់ច្បាស់ពីវត្តមានរបស់លោកប៉ូលខាងរូបកាយ (១កូរិន. ១៦:១៧. ២កូរិ. ៧:៦-៧ ភីលីព ២:១២)។ នៅពេល

ការយាងមករបស់ព្រះគ្រីស្ទ

ដែលគេប្រើពាក្យ **ប៉ារ៉ូសៀ** ដើម្បីពិពណ៌នាពីការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ គឺគេ សង្កេតឆ្លងទៅពី កំឡុងពេល នៃការយាងត្រឡប់មកវិញរបស់ទ្រង់ ជំនួស ការយាងមក នៃរូបកាយរបស់ទ្រង់វិញ។ នៅក្នុង **កំឡុងពេល** ដ៏ជាក់លាក់នេះ បំណងព្រះហឫទ័យជាច្រើនរបស់ព្រះ ត្រូវរៀបចំនឹងសំរេច និងបានសំរេច នៅពេល ចុងបញ្ចប់។

ទេវវិទូ និងសិក្ខាមគ្គីរដ៏ល្បីល្បាញជាច្រើននឹងមិនយល់ស្របនឹងរឿងជាច្រើនទៀត ដែលបានពិភាក្សានៅក្នុងសៀវភៅនេះ ពីព្រោះ សូម្បីតែពួកគេផ្ទាល់ ពួកគេមិន អាចយល់ស្របនឹងទ្រឹស្តីរបស់ពួកគេ ដែលទាក់ទងទៅនឹងការយាងមកវិញរបស់ ព្រះគ្រីស្ទ។ ពួកគេមានការខ្វែងគំនិតគ្នា អំពីពួកជំនុំ ដែលត្រូវឆក់ឡើង មុននឹង ក្រាមហាវេទនាមកដល់ (ការឆក់ឡើងមុនគ្រាវេទនា) ឬក៏ ក្រោយក្រាមហាវេទនា (ការឆក់ឡើងក្រោយគ្រាវេទនា)។ (ចំណាំ : អ្នកនេះដឹងថា គោលលទ្ធិនៃ **ប៉ារ៉ូសៀ** ត្រូវបានបន្ថែមដោយគ្រូអធិប្បាយរបស់ក្រុមព្រះរាជសារចុងក្រោយ នៅសហរដ្ឋអាមេរិក។ ដោយសារតែមានគំនិតខុសឆ្គង និងការកាត់ស្រាយព្រះបន្ទូលនៃព្រះខុស នោះហើយជាគោលលទ្ធិ-ខុសឆ្គង ដែលបំភាន់អ្នកជឿជាច្រើន។ កាន់ការស្រឡាញ់ គ្នាវាង គោលលទ្ធិនៃ **ប៉ារ៉ូសៀ** និងគោលលទ្ធិ ដែលបានបង្រៀននៅក្នុងសៀវភៅ នេះទេ) ។

និស្សិតសាលាគម្ពីរ ទាំងអស់យល់ស្របថា ទំនាយនៅក្នុងគម្ពីរទាំងប៉ុន្មាន អាចមានច្រើនជាងអ្វី ដែលបាននិយាយ និងបានចែងទៀត។ ទំនាយនៅក្នុងគម្ពីរ ទាំងប៉ុន្មាន ជាញឹកញាប់មានសេចក្តីសំអាង២ ចំពោះមនុស្ស រុត្ត ឬក៏ទឹកនៃឆ្នេរជា ច្រើន។ ពួកវាក៏អាចចង្អុល ទៅព្រឹត្តិការណ៍ផងដែរ ដែលអាចលាតត្រដាងកំឡុងពេល សំខាន់នៃពេលវេលា។ ទំនាយបែបនេះមិនងាយអ្នកណាមួយយល់ទេ ហើយគឺជាបុព្វ ហេតុនៃទ្រឹស្តីខុសៗគ្នាដែលទាក់ ទងទៅនឹងការយាងត្រឡប់មកវិញ របស់ព្រះគ្រីស្ទ មានគំរូល្អៗនៃទំនាយបែបនេះ គឺ **ម៉ាឡាគី ៤:៥-៦ និងម៉ាថាយ ២៤:២២** ។

សេចក្តីអាថ៌កំបាំង

ឥឡូវនេះ **សេចក្តីអាថ៌កំបាំង** នោះជាអ្វីដែលមាននៅជុំវិញការយាងមកលើក ទីពីររបស់ព្រះគ្រីស្ទ? តើព្រះគ្រីស្ទនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងយាងមកយាង ដូចម្តេចនៅពេលចប់សម័យព្រះគុណ ដើម្បីឲ្យពួកអ្នករើសតាំងបានទទួលទ្រង់?

មែនហើយ **សេចក្តីអាថ៌កំបាំង** នោះគឺ **មុននឹងព្រះគ្រីស្ទលេចមកជាមនុស្ស** (ខាងរូបកាយ) ព្រះបន្ទូលព្រះគ្រីស្ទត្រូវយាងមកជាមុនដើម្បីរៀបចំផ្លូវ។ ដូចគ្នា ការ

ការយាងមករបស់ព្រះគ្រីស្ទ

យាងមកលើកទី១ ព្រះបន្ទូលព្រះគ្រីស្ទ និងយាងមកដល់មុនការយាងមកដ៏មានសិរីល្អរបស់ ព្រះគ្រីស្ទជាមនុស្ស។

[ចំណាំ: ពាក្យក្រិក សំរាប់ព្រះគ្រីស្ទ គឺ **គ្រីស្ទូស**។ វាមិនមែនជាឈ្មោះទេ ប៉ុន្តែជាងារ។ ព្រះគ្រីស្ទ មានន័យថា **ដែលមានប្រុងតាំង** ឬ **ដែលមកពីព្រះ** ។ វាចេញមកពីពាក្យហេព្រើរ **ម៉ាស្យែក** ជាពាក្យហេព្រើរសំរាប់ **ព្រះយេស៊ូ** ។ **គឺមានតែរបស់មួយទេ ដែលមកពីព្រះ ហើយនោះគឺជាវិញ្ញាណនៃព្រះ**។ ព្រះគឺជាអ្នកចាស់ប្រុងតាំង ដែលមកពីព្រះ ដែលប្រទាន **ការចាក់ប្រុងតាំង**។ ព្រះមិនមែនជាម្នាក់ដែលមានប្រុងតាំងទេ ពីព្រោះ ទ្រង់មិនបានទទួលការចាក់ប្រុងតាំង។ **ទ្រង់មិនមែនជាមនុស្សទេ ទ្រង់ជាវិញ្ញាណ**។

មនុស្សម្នាក់ ដែលទទួលការចាក់ប្រុងពីព្រះ ហៅថា ម្នាក់ដែលមានប្រុងតាំង ឬ

“ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានសណ្តិតនៅក្នុងទ្រង់” **កូល៉ូស ១:៩**
 (ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញនៃព្រះ (កំពូលព្រះ)សណ្តិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង **កូល៉ូស ២:៩**

ម្នាក់ ដែលមកពីព្រះ។ ភាពជាព្រះនៃម្នាក់ ដែលមានប្រុងតាំងត្រូវតែមានលក្ខណៈប្លែង**ភាពជាព្រះរបស់ព្រះ ជាអ្នកដែលចាក់ប្រុងតាំង**។ ពួកហោរា នៅសញ្ញាចាស់ហៅថា ហាយ **គ្រីស្ទុយ** ថេរូ មានន័យថា **ពួកអ្នកដែលមានប្រុងតាំង (ពួកព្រះគ្រីស្ទ)** នៃព្រះពីព្រោះគេនាំព្រះបន្ទូលមក។

យោងតាមការបើកសំដែងនៃសាវ័កយ៉ូហានព្រះបន្ទូល (ពាក្យក្រិក: **ឡូហ្គូស**)បានត្រឡប់មកជាសាច់ឈាម (យ៉ូហាន១:១៤) នៅពេលវិញ្ញាណ ដ៏មានព្រះចេស្ដាបំផុត បានសណ្តិតនៅក្នុងសាច់ឈាម ព្រះយេស៊ូក្រោយពីបានទទួលជ្រមុជទឹកហើយ។ គឺចាប់តាំងពីនោះមកហើយ ដែលព្រះយេស៊ូគ្រីស្ទបានត្រឡប់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ។ គឺគ្មានពេលណាមួយ មុននឹងទ្រង់ទទួលជ្រមុជទឹក ថាព្រះយេស៊ូជាព្រះទេ។ ទ្រង់គ្រាន់តែជាមនុស្ស ដែលគ្មានបាបជាបុត្រាតែ១គត់របស់ព្រះដែលព្រះបាននឹងសំដែងអង្គទ្រង់នៅក្នុង និងតាមរយៈទ្រង់ដល់លោកីយ៍។ សូមចាំថា: មានព្រះពិតដ៏មានព្រះជន្មគង់នៅ តែ ១គត់ គឺជា **វិញ្ញាណដ៏មានព្រះចេស្ដាបំផុត**។ ហើយទ្រង់បានសណ្តិតអង្គទ្រង់នៅក្នុងរូបកាយតែ១គត់របស់ព្រះយេស៊ូ។ (មានព្រះវិញ្ញាណតែ១) ឬ**ព្រះតែ១ មានរូប-កាយ តែ១** (ព្រះយេស៊ូ ជាព្រះរាជបុត្រាតែ ១គត់របស់ព្រះ) **មានអ្នកកំណាងតែ១** នៃព្រះហេតុនេះ សេចក្តី

ការយាងមករបស់ព្រះគ្រីស្ទ

បង្រៀនអំពីព្រះត្រងកងបរិសុទ្ធនៃបុគ្គលជាច្រើន និងព្រះយេស៊ូគ្រីស្ទគឺជាព្រះរាជ បុត្រាដ៏អស់កល្បនៃព្រះ គឺជាកោលលទ្ធិខុសឆ្គង។ ព្រះយេស៊ូ ដែលហៅថា *ព្រះ គ្រីស្ទ* (មិនមែន ព្រះគ្រីស្ទម្នាក់ទេ) ពីព្រោះ ទ្រង់មានការចាក់ប្រេងតាំងដំពោរ ពេញរបស់ព្រះហើយ ទ្រង់នាំព្រះបន្ទូលដ៏ពោរពេញមក (*ឡូហ្គូស*) ជាការបើក សំដែងនៃព្រះខាងរូបកាយ។ សេចក្តីពោរពេញនៃព្រះ ត្រូវបានសំដែងនៅក្នុងបុគ្គល ព្រះយេស៊ូគ្រីស្ទ ដូច្នេះហើយ *ឡូហ្គូស* នៃព្រះ និង ព្រះវិញ្ញាណនៃព្រះ គឺតែ១ (*យ៉ូ ហាន ១:១*)។

ការយាងមកជាលើកទី១

ការយាងមកជាលើកទី១ នៅពេល*ប៉ារ៉ូសៀ* (ការយាងមក *វត្តមាន*) នៃព្រះគ្រី ស្ទរបស់ព្រះអម្ចាស់បានមកនៅលើផែនដី នៅក្នុងក្រុងណាសារ៉ែត ក្រៅពីសាការី អេលីសាបិត យ៉ូសែប និងម៉ារី **តើមានអ្នកណាបានដឹងទៀត?** ម្តងទៀតនៅពេលព្រះគ្រី ស្ទរបស់ព្រះអម្ចាស់ បានប្រសូននៅភូមិបេឡេហ៊ីម **តើមានអ្នកណាបានដឹងពីប៉ារ៉ូ សៀ របស់ទ្រង់ទៀត** ក្រៅពី ពួកអ្នកគង្វាលចៀប ដែលបាននៅទីវាលនៅយប់ នោះ? ហើយ ក្រៅពីពួកអ្នកប្រាជ្ញនៃទិសខាងកើត ដែលមកតាមផ្កាយ ទៅផ្ទះ ដែលបុត្រនោះបានគង់នៅ **តើមានអ្នកបានដឹងពី ប៉ារ៉ូសៀនៃព្រះគ្រីស្ទ** ជាស្តេចនៃ សាសន៍យូដា?

ហើយនៅពេលបុត្រនោះបានថ្វាយទៅព្រះអម្ចាស់ដ៏ជាព្រះនៅក្នុងវិហារនៅឯ ក្រុងយេរូសាឡឹម ក្រៅពី ស៊ីមាន និង អាណា**តើមានអ្នកណាបានដឹងពីប៉ារ៉ូសៀ របស់ទ្រង់?** ម្យ៉ាងទៀត តើមានពួកអាចារ្យណា១បានដឹងពី**ប៉ារ៉ូសៀ នៃព្រះគ្រីស្ទ ហូទ** ពេលក្មេងប្រុសអាយុ១២ឆ្នាំ បានអង្គុយពិភាក្សាព្រះបន្ទូលនៃព្រះជាមួយពួក គេ នៅក្នុងវិហារ?

ជាកត្តា មានមនុស្សជាច្រើនមិនអាចដឹងពីសម័យ ដែលពួកគេកំពុងរស់ នៅ ឬ ក៏ដឹងពី**ប៉ារ៉ូសៀ** នៃព្រះអម្ចាស់បានមកនៅក្នុងចំណោមពួកគេអស់រយៈ ពេលចាង៣០ឆ្នាំលើកលែងតែមនុស្សដ៏មានពរតិចតួចប៉ុណ្ណោះបានដឹង។ វាគ្មានអ្វី គួរឲ្យភ្ញាក់ផ្អើលទេ ចំពោះអ៊ីស្រាអែល១ភាគធំមិនអាចទទួលបានការបើកសំដែង ដែល ព្រះបន្ទូលនៃព្រះបាន មកនៅកណ្តាលពួកគេនោះ ព្រោះពួកគេបាននៅក្នុង និង នៅក្រៅព្រះបន្ទូលព្រះ ហើយដើរតួជាស្រីសំដែង។ ដូចគ្នា វាក៏កើតមានពិត ចំពោះ មនុស្សជាពួកជំនុំ១ចំនួនធំនៅក្នុង សម័យនេះដែរ។ មនុស្សច្រើនក៏ដើរតួជាស្រីសំ ដែងផងដែរ ដោយបង្ខូចព្រះបន្ទូលជាមួយនិងគោលជំនឿ និងគោលការណ៍ដ៏

ការយាងមករបស់ព្រះគ្រីស្ទ

ស្មាកគ្រាករបស់ពួកគេ។ ពួកគេមិនអាចដឹងពី ថ្ងៃ ដែលពួកគេកំពុងរស់នៅទេ ។
យើងដឹងថាមិនមែនអ្នកដែលអះអាងថា ជាគ្រីស្ទានគឺជាពួកកូនរបស់ព្រះនោះទេ។

បុគ្គលនៃព្រះ

នៅពេលដែលយ៉ូហាន - បាទីស្ទកំពុងតែអធិប្បាយពីដំណឹងល្អនៃការប្រែចិត្តវា
គឺជាពេលវេលា ដែលបុគ្គលខាងរូបកាយដែលតំណាងឲ្យព្រះជិតមកដល់ ដើម្បី
នឹងបរិសុទ្ធ និងសំដែងដល់មនុស្ស។ ព្រះបន្ទូលដែលមានប្រេងតាំង ដែលបានមក
ដល់ក្នុងផ្លូវអាថ៌កំបាំងមុន៣០ឆ្នាំ បានរៀបចំផ្លូវ។ សំលេងនៃ (អ្នកដែលមានប្រេង
តាំង) ម្នាក់ ដែលស្រែកនៅទីរហោស្ថានបានឆ្លងព្រះរាជសាររបស់គាត់ *“ចូររៀបចំផ្លូវ
ថ្វាយព្រះអម្ចាស់...! ទ្រង់កំពុងនៅចំណោមអ្នករាល់គ្នា! ទ្រង់នឹងលេចមក!”* ។
ក្រោយមក មិនយូរប៉ុន្មាន យ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យព្រះយេស៊ូ។ ស្ថានសួគ៌
បានបើកចំហ ហើយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកគង់ជាវិហារនៅក្នុង
សាច់ឈាម នៃព្រះយេស៊ូ ដែលក្រោយមកបានត្រឡប់ ជាតំណាងឲ្យព្រះ ។
(ការចាក់ប្រេងចាក់តាំងលើព្រះយេស៊ូ គឺ ជាសេចក្តីពោរពេញនៃព្រះវិញ្ញាណដ៏មាន
ព្រះចេស្ដាបំផុត ដែលគង់នៅក្នុងទ្រង់ ទាំងមានរូបអង្គផងដើម្បីសំដែងព្រះបន្ទូល
របស់ទ្រង់)។ បន្ទាប់មក យ៉ូហានបានប្រកាសថា ព្រះយេស៊ូទ្រង់ជាព្រះបែស៊ី: *“នេះ
នឹងកូនចៀមនៃព្រះ...”* “បុគ្គលខាងរូបកាយដែលអាចមើលឃើញ នៃព្រះបានលេច
មកនឹងបានសំដែងឲ្យពួកសាវ័ករបស់យ៉ូហានបានស្គាល់ ដែលមុននេះបន្តិច គាត់
បានទទួលព្រះបន្ទូល ដែលបានចាត់មក ដើម្បីរៀបចំឲ្យពួកគេបានទទួលបុគ្គលនៃ
ព្រះបន្ទូល សូមអាន២ធីម៉ូថេ ១៩-១០)។ ព្រះបន្ទូល ដែលបានមកដល់មុនចាង
៣០ឆ្នាំ ហើយប៉ារ៉ូសៀរបស់ទ្រង់ ត្រូវបានដឹងដោយអ្នកវិសតាំងខ្លះរបស់ព្រះបាន
ត្រឡប់មកជាសាច់ឈាម។ ព្រះ (ព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ទ្រង់) បានមក
ដើម្បី១សំដែងអង្គទ្រង់ដល់រាស្ត្ររបស់ទ្រង់។ **ព្រះគ្រីស្ទជាព្រះបន្ទូល នៅក្នុងរូបរាង
ជាវិញ្ញាណ បានត្រឡប់មកជាព្រះគ្រីស្ទជាព្រះបន្ទូល នៅក្នុងរូបរាងខាងរូបកាយ**
គេអាចដឹងបានខាងវិញ្ញាណ ដោយការបើកសំដែងនៃព្រះវិញ្ញាណ អ្នកដទៃទៀត
អាចដឹងបាន ខាងវិញ្ញាណ និងតាមន័យរបស់ពាក្យ ដោយចំណេះដឹង។

កំឡុងពេលនៃព្រឹត្តិការណ៍ខាងទំនាយ

ដូច្នេះ យើងដឹងថា ការយាងមកលើកទី១របស់ព្រះគ្រីស្ទ មានព្រឹត្តិការណ៍
មួយចំនួន ដែលឆ្លងកាត់កំឡុងពេលនៃពេលវេលា ហើយមិនមែនគ្រាន់តែជាព្រឹត្តិ
ការណ៍មួយដែលកើតឡើង បន្ទាប់ពីការប្រកាស របស់លោកយ៉ូហានទេ *“នេះ
នឹងកូនចៀមនៃព្រះ.... !”* ប៉ុន្តែនៅពេលការពោរពេញនៃពេលវេលា យោងតាមប្រតិទិន

ការយាងមករបស់ព្រះគ្រីស្ទ

របស់ព្រះ បានមកដល់គ្រប់ចំនួន ព្រះបានផ្ដើមបើកឲ្យឃើញនូវព្រះបន្ទូលសន្យា របស់ទ្រង់ ដែលទាក់ទងនឹងការយាងមករបស់ព្រះគ្រីស្ទ ហើយអស់អ្នកដែលអាច ដឹងការនេះនៅម៉ោងនេះ អាចថា “ព្រះមែស៊ីកំពុងយាងមកដល់ហើយ ការយាង មករបស់ព្រះមែស៊ីជិតមកដល់ហើយឬព្រះមែស៊ីគង់នៅទីនេះ” ព្រោះ ប៉ារ៉ូសៀ (ការ យាងមក) បានកើតឡើងហើយ។ សូមអានលូកា ១ : ៤២-៤៣, ២:១០-១១, ២៥-២៦។

ព្រះគ្រីស្ទជាព្រះបន្ទូល និងព្រះគ្រីស្ទជាបុគ្គល

ការស្រដៀងគ្នានៃការយាងមកលើកទី២ (ឬប៉ារ៉ូសៀ) នៃព្រះគ្រីស្ទ ជាព្រឹត្តិការណ៍មួយចំនួន ដែលនៅជុំវិញព្រឹត្តិការណ៍ទាំងមូល ដែលកើនមានឆាប់ៗ។ វា នឹងផ្ដើមពីការមកដល់នៃព្រះបន្ទូល នៅពេលដ៏ជាក់លាក់មួយ និងបញ្ចប់ ដោយ

ចូលអ្នករៀបចំផ្លូវ! ដោយព្រះបន្ទូល
...
ចូលអ្នកមើល! បុគ្គលនៃព្រះបន្ទូល។

ការលេចមក ពិតមែន របស់ព្រះ គ្រីស្ទជាបុគ្គល។ ព្រះគ្រីស្ទ ជាព្រះ បន្ទូលនឹងត្រូវមកដល់អ្នកថ្វាយបង្គំ ព្រះពិតមុននឹង ព្រះគ្រីស្ទជាបុគ្គល យាងមកទទួលពួកគេ។

ដូច្នេះ ព្រះនឹងត្រូវបញ្ជូនព្រះបន្ទូលនៃទំនាយនិងជាវិញ្ញាណមកជាមុន ដល់ មនុស្សចូរអ្នករៀបចំផ្លូវ! ដោយព្រះបន្ទូល ខាងវិញ្ញាណៗគ្រប់ ដែលទ្រង់បានស្គាល់ ពីមុនចូរអ្នកមើល! បុគ្គលនៃព្រះបន្ទូល។ កំណើតលោកីយ៍ និងជាអ្នកដែលទទួល ស្គាល់និងទទួលយកព្រះបន្ទូល។ រួចមក ព្រះបន្ទូលនឹងរៀបចំពួកគេឲ្យបានគ្រប់ ចំនួន និងរៀបពួកគេទុកជាស្រេចដើម្បីឲ្យពួកគេបានមើលនិងទទួលយកបុគ្គល (ពិតមែន) នៃព្រះបន្ទូលនោះ។ (គួរឲ្យចាប់អារម្មណ៍មែន ដោយបានដឹងថា ពួកហេ ព្រើរមិនបានញែកពាក្យសំដីចេញពីបុគ្គលទេ។ ពាក្យសំដីនៃបុគ្គលម្នាក់ដូចជាអ្នក ឧត្តុងឧត្តម ត្រូវបានឮជូនមកមុនជាមួយនឹងឯកសារ អ្នកនាំសារឬក៏វិធីផ្សេងៗ ទៀត ដល់មនុស្ស ប្រទេសៗ។ ដើម្បីរៀបចំពួកគេ ឲ្យទទួលស្គាល់ និងទទួល យកបុគ្គលនោះ។ បើសិនជាពាក្យសំដីរបស់បុគ្គលម្នាក់នោះ ត្រូវបានទទួលស្គាល់ អញ្ចឹង បុគ្គលនោះក៏នឹងត្រូវទទួលស្គាល់ដែរ។ ដូច្នេះ ដើម្បីឲ្យគេទទួលយកបុគ្គល នោះទាល់តែគេទទួលយកពាក្យសំដីរបស់គាត់ជាមុនសិន)។

បទគម្ពីរដ៏បរិសុទ្ធបង្ហាញថា ទាំងការយាងមកលើកទី១ និងទី២ របស់ព្រះគ្រី ស្ទនៃព្រះអម្ចាស់ គឺត្រូវបានឆ្លងកាត់កំឡុងពេល១នៃពេលវេលា។ គេត្រូវតែបញ្ជាក់

ការយាងមករបស់ព្រះគ្រីស្ទ

ថា កំឡុងពេលនៃការយាងមកទាំង២លើកនេះរបស់ព្រះគ្រីស្ទ បានចាប់ផ្តើម នៅពេលដែលព្រះបន្ទូលបានមកដល់ នឹងបានសំដែងអង្គទ្រង់ ដើម្បីនឹងនាំការលេចមកខាងរូបកាយនៃព្រះក្នុងមនុស្សមកគឺព្រះគ្រីស្ទយេស៊ូ។ ការយាងមកដល់បែបនេះនិងវត្តមានបន្តបន្ទាប់នៃព្រះបន្ទូល និងត្រូវបានដឹងដោយអ្នករើសតាំងមួយក្រុមរបស់ព្រះប៉ុណ្ណោះ ដូចជាគេអាចឃើញការយាងមកលើកទី១របស់ទ្រង់នៅក្នុងគម្ពីរដែរ។

ចំពោះការយាងមកលើកទី២ យើងនឹងមើលទៅក្នុងផ្នែកនៃបទគម្ពីរ ដើម្បីឲ្យបានទទួលការយល់ដឹងពីមុកសរសេរដំណឹងល្អ។ យើងនឹងពិនិត្យឲ្យបានដិតដល់ថាតើហេតុអ្វីបានជាពួកគេសរសេរតាមវិធីនេះ។ ផ្នែកទាំងនេះគឺ៖ ម៉ាថាយ ២៤, ម៉ាកុល ១៣, និងលូកា ១៧:២០-៣៧, ២១:៥-៣៦។ ផ្នែកទាំងនេះទាក់ទងទៅនឹងព្រឹត្តិការណ៍នៃការយាងត្រឡប់មកវិញរបស់ព្រះ យេស៊ូគ្រីស្ទ។ ដំណើររឿងនៃព្រឹត្តិការណ៍ទាំងនេះ គឺមានការស្រដៀងគ្នា ប៉ុន្តែការបង្ហាញ និងការបញ្ជាក់មានលក្ខណៈខុសគ្នា។ ហើយបើសិនជាយើង សិក្សាការទាំងនេះដោយប្រុងប្រយ័ត្ននោះយើងនឹងបានដឹងថា ការយាងត្រឡប់មកវិញ របស់ព្រះគ្រីស្ទ ក៏រួមមានព្រឹត្តិការណ៍ខាងទំនាយជាច្រើន មុននឹងព្រះគ្រីស្ទយេស៊ូទ្រង់លេចមកខាងរូបកាយដើម្បីជកអវៈយវៈនៃកូនក្រមុំរបស់ទ្រង់ទៅស្ថានសួគ៌ ហើយបន្ទាប់មក នឹងយកមកផែនដីវិញជាមួយពួកគេបន្ទាប់ពីក្រាមហាវេទនាបានចប់ ដើម្បីនឹងបង្កើតនគរព្រះឡើងវិញ។

ម៉ាថាយ ជំពូក ២៤

^១កាលព្រះយេស៊ូទ្រង់កំពុងយាងចេញពីព្រះវិហារនៅនោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារថ្វាយទ្រង់ទត។

^២តែទ្រង់មានបន្ទូលទៅតែថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនោះនឹងគ្មានថ្មត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ ។

^៣រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងកើតមកដល់? តើមានទីសំគាល់ណាពីទ្រង់យាងមកហើយពី បំផុតកល្ប?

“ព្រះយេស៊ូទ្រង់មានបន្ទូលឆ្លើយថាច្បាស់យ៉ាងណា ក្រែងអ្នកណានាំអ្នករាល់គ្នា ឲ្យរង្វេង ។

“ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យចង្រៃផង

^៤អ្នករាល់គ្នានឹងឮនិយាយពីចម្បាំង និងដំណឹងពីចម្បាំងនោះ កុំឲ្យចិត្តចង់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ។

^៥ពីព្រោះសាសន៍១នឹងលើកគ្នាទាស់និងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើត

ការយាងមករបស់ព្រះគ្រីស្ទ

មានអំណត់ ជំងឺអាសន្នរោគ និងកញ្ជក់នៅកន្លែង ផ្សេងៗ ។

^៤តែការទាំងនោះ ជាដើមចបនៃសេចក្តីទុកទេត្រានោះគេនឹងបញ្ជូនអ្នករាល់គ្នា ទៅឲ្យមានសេចក្តីរីករាយ ព្រមទាំងសំលាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍ នឹងស្លាប់អ្នករាល់គ្នា ដោយព្រះឈ្មោះខ្ញុំ ។

^៥ត្រានោះគេនឹងបញ្ជូនអ្នករាល់គ្នា ទៅឲ្យមានសេចក្តីរីករាយ ព្រមទាំងសំលាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្លាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្លាប់អ្នករាល់គ្នា ដោយព្រះឈ្មោះខ្ញុំ ។

^៦នៅត្រានោះ មនុស្សជាច្រើន នឹងរត់ចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនឹងស្លាប់គ្នាទៅវិញទៅមក ។

^៧ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើងនាំឲ្យមនុស្សជាច្រើនរងរងដែរ ។

^៨រួចដោយព្រះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើន នឹងសាយអស់ទៅ ។

^៩តែអ្នកណាដែលកាន់ខ្ជាប់ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ។

^{១០}ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត

(ម៉ាកុស ១៣:១-១៣, លូកា ២១:៥-១៩)

^{១១}ដូច្នេះ កាលណាអ្នករាល់គ្នាបានឃើញសេចក្តីដែលហោរាដានីយ៍លបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើម ដែលបង្កប់ផ្លាញ វាយនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើលឲ្យយល់ចុះ) ។

^{១២}នោះត្រូវឲ្យពួកអ្នក ដែលនៅស្រុកយូដាវត់ចេញនៅឯភ្នំ ។

^{១៣}កុំឲ្យអ្នកណា ដែលនៅលើដំបូលផ្ទះចុះមក

ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ។

^{១៤}ហើយកុំឲ្យអ្នក ដែលនៅស្រែចំការ ត្រឡប់មកវិញដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ ។

^{១៥}នៅត្រានោះ ស្រ្តីណា ដែលមានផ្ទៃពោះ ហើយស្រ្តីណាដែលបំបៅកូន នឹងរងទុក្ខណាស់

^{១៦}ចូរអធិស្ឋាន សូមកុំឲ្យរត់នៅរដូវរងារ ឬនៅថ្ងៃឈប់សំរាកឡើយ ។

(ម៉ាកុស ១៣:១៤-១៩ លូកា ២១:២០-១៤)

^{១៧}ដ្បិតនៅត្រានោះ នឹងមានសេចក្តីរីករាយខ្លាំងណាស់ ដល់ប៉ុន្មានជាតាំងពីដើមកំណើតលោកីយ៍ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។

^{១៨}បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មាននរណានឹងបានសង្គ្រោះទេ ប៉ុន្តែថ្ងៃទាំងនោះនឹងបានបន្ថយទៅ ដោយយល់ដល់ពួកជីវិតតាំង។ (ម៉ាកុស ១៣:១៤-២០)

^{១៩}ត្រានោះបើមានអ្នក ណាប្រាប់អ្នករាល់គ្នាថាមើលព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿឡើយ ។

^{២០}ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នកជីវិតតាំងឲ្យរងរងផង បើសិនជាបាន ។

^{២១}មើលខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ។
(ម៉ាកុស ១៣:២១-២៣)

^{២២}ដូច្នេះ បើគេប្រាប់អញនករាល់គ្នាថា មើលទ្រង់គង់នៅទីរហោរស្ថាន នោះកុំឲ្យចេញទៅឡើង ឬថាមើលទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ។

^{២៣}ព្រោះដំណើរ ដែលកូនមនុស្សមក នោះនឹងបានដូចចាត់តាំងបន្ទោរ ដែលភ្លឺផ្អែកៗ ពីទិសខាងកើតដល់ខាងលិចដែរ ។

^{២៤}ក្រោយសេចក្តីរីករាយរបស់ត្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាប់ចុះពីលើមេឃហើយអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកញ្ជក់ព័ក ។

ការយាងមករបស់ព្រះគ្រីស្ទ

^{៣០}នោះទីសំគាល់កូលមនុស្សនឹងលេចមកនៅ លើមេឃ ក្រប់ទាំងពួងមនុស្សនៅផែនដីនឹងកក់ ទ្រុឌយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅ លើមេឃមានទាំងព្រះចេស្ដា និងសិរីល្អជាខ្លាំង

^{៣១}ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយស្ម័គ្រចិត្តជាខ្លាំង ទេវតាទាំងនោះនឹង ប្រមូលពួកវិសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីដើមដើងមេឃម្ខាង រហូតដល់ដើង មេឃម្ខាង ។(ម៉ាកុស១៣:២៤-២៧, លូកា ២១: ២៥-២៨)

^{៣២}ប៉ុន្តែចូររៀនពីសេចក្តីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រូវប្រដូចជាទន់ ហើយស្លឹកក៏បិទ ឡើងនោះអ្នករាល់គ្នាដឹងថា រដូវក្ដៅជិតដល់ហើយ។

ពេលណា ដែលព្រះអម្ចាស់អ្នករាល់គ្នានឹងយាងមកទេ។

^{៣៣}ដំណើរនេះក៏បែបដូច្នេះដែរ កាលណាឃើញ ការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមក ដល់ហើយក៏នៅអាត់ទ្វាផង ។

^{៣៤}ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដ៏ ណានេះនឹងមិនទាន់កន្លងបាត់ទៅ ទាល់តែគ្រប់ ការទាំងនេះបានកើតមកដល់ ។

^{៣៥}ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែ ពាក្យខ្ញុំមិនដែលបាត់ឡើយ។
(ម៉ាកុស១៣:២៨-៣១, លូកា២១:២៩-៣៣)

^{៣៦}ឯក្រុងថ្ងៃ និងពេលកំណត់ នោះគ្មាន នរណាដឹងទេ នោះទាំងពួកទេវតា ដែលនៅលើ ស្ថានសួគ៌ក៏មិនដឹងដែរ ប្រាប់តែព្រះវរបិតានៃខ្ញុំ ប៉ុណ្ណោះ។ (ម៉ាកុស ១៣:៣២)

^{៣៧}ដ្បិតកាលណាកូនមនុស្សមក នោះនឹងបាន ដូចជានៅជំនាន់លោកណូអេដែរ ។

^{៣៨}ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុង តែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃ ដែលលោកណូអេចូលទៅក្នុងទូធំ ។

^{៣៩}គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាល ណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ។

^{៤០}នៅគ្រានោះនឹងមានមនុស្ស ២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់នឹងទុកនៅ។

^{៤១}ស្រ្តី ២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបាន យកទៅហើយម្នាក់ទុកនៅ ។

^{៤២}ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹង ថា

^{៤៣}ចូរឲ្យដឹងសេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹង ជាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំ យាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ។

^{៤៤}ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្ស នឹងមកនៅវេលា ដែលអ្នករាល់ គ្នាមិនគិត

^{៤៥}ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់មាន មារយាទ ដែលចោហ្វាយបានតាំងឲ្យត្រួតលើ ពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវ ពេល។

^{៤៦}បើកាលណាចោហ្វាយមកដល់ ឃើញអ្នក យំរំទោសកំពុងតែធ្វើដូច្នេះ នោះមានពរហើយ ។

^{៤៧}ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថាចោហ្វាយនឹង តាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោក ទាំងអស់

^{៤៨}ប៉ុន្តែបើជាអញ្ជូនកប់រំអាក្រក់វិញ ហើយគិត ក្នុងចិត្តថា ចោហ្វាយអញក្រមក។

^{៤៩}ក៏តាំងវាយដំពួកគូកន្ទួន ព្រមទាំងស៊ីផឹក ជាមួយនឹងពូមមនុស្សប្រមឹកផង។

^{៥០}ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលា ណាដែលវាមិនដឹងនោះចោហ្វាយនឹងមកដល់។

^{៥១}ហើយនឹងធ្វើទោសជាយ៉ាងធ្ងន់ ទាំងឲ្យវា មានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្រៀយធ្មេញ។

សំនួរទាំង៣

អត្ថបទនៃម៉ាថាយ ២៤: ម៉ាកុស ១៣ និងលូកា ២១:៥-៣៦ ជូនកាលគេហៅថា **រឿងដើមអូលីវ** ។ សូមកត់ចំណាំថា សំនួរ ដែលពួកសាវ័ករបស់ព្រះគ្រីស្ទបានសួរ បន្ទាប់ពីទ្រង់បានមានបន្ទូលពីអ្វី ដែលទាក់ទងទៅនឹងការបំផ្លាញវិហារដ៏ស្អាត ដែលជិតកើតមកហើយ នៅក្នុងក្រុងយេរូសាឡឹម។ លោកម៉ាថាយបានកត់ត្រាទុក **សំនួរ៣** រីឯលោកម៉ាកុស និងលោកលូកា បន្តកត់ត្រាទុកសំនួរតែ **២ ប៉ុណ្ណោះ** ។ **សំនួរទាំង២** ដែលកត់ត្រា ទុកដោយអ្នកនិពន្ធ ៣នាក់គឺ (១) **“តើការទាំងនេះកាលណានឹងកើតមកដល់?”** និង(២) **“តើមានទីសំគាល់ណាឲ្យដឹងក្នុងកាល ដែលការទាំងនេះជិត កើតមក?”** (ឬតើមានទីសំគាល់អ្វីនៃចុងបញ្ចប់ ការបញ្ចប់អ្វីនយុគសម័យ?) សំនួរទាំងនេះត្រូវបាននិយាយនៅក្នុងអត្ថបទទាំងនេះ ។ ទោះជាយ៉ាងណាក៏ដោយ **មានសំនួរ១** ដែលយើងគួរយកចិត្តទុកយ៉ាងខ្លាំង គឺជាសំនួរ ដែលលោក ម៉ាកុស និងលូកាមិនបានកត់ត្រា។ សំនួរនោះគឺ **“តើមានទីសំគាល់ណាពីទ្រង់យាងមក? “ឬ” តើមានទីសំគាល់ នៃប៉ារ៉ូសៀ (វត្តមាន) របស់ទ្រង់ឬទេ?”**

សំនួរទី៣

ដោយសារតែសំនួរចុងក្រោយនេះមិនកត់ត្រា និងដោះស្រាយដោយលោកម៉ាកុសនិងលូកា អញ្ជើងហើយបានជាមិនចាំបាច់ឲ្យពួកគេកត់ត្រាទុក និងដោះស្រាយដោយ ចំលើយទេ នៅក្នុងសៀវភៅរបស់ពួកគេនោះ។ សូមចាំផងដែរថា អ្នកនិពន្ធទាំងពីរនេះមិនបានរាប់បញ្ចូលនៅក្នុងពួកសាវ័កទាំង ១២ទេ។ ដំណឹងល្អរបស់ពួកគេបានមកពីរឿងមួយចំនួន ដែលបានប្រមូលមកពីពួកសាវ័ក ដែលពួកគេបានស្គាល់តិចតួច។ ពេលដែលយើងអានម៉ាថាយ ២៤យើងនឹងដឹងថា ចំលើយរបស់ព្រះគ្រីស្ទ មិនទាក់ទងនឹងសំនួរទាំង ៣នោះទេ។ ចាប់តាំងពីខ ៤មក ទ្រង់បានថ្លែងទំនាយអំពីព្រឹត្តិការណ៍ ដែលនឹងកើត ឡើងតៗគ្នា ហើយពីស្ថានភាពដែលអាក្រក់ ទៅជាយ៉ាងណានោះ។ បន្ទាប់ពីខ ១៤យើងគួររំលង ខ ១៥-២២ គឺជាប្រភេទនៃពាក្យឧទានសព្វ ដែលផ្តល់ចំលើយទៅសំនួរ អំពីការបំផ្លាញព្រះវិហារដោយយោងទៅតាមទំនាយរបស់ហេរ៉ា ដានីយ៉ែល ដែលទាក់ទងទៅនឹងសេចក្តីស្អប់ខ្ពើមដែលបង្កចំផ្លាញ ដែលត្រូវមកដល់ក្រុង យេរូសាឡឹម និងគ្រាមហាវេទនា ដែលនឹងត្រូវមកតាមក្រោយដើម្បីបញ្ចប់យុគសម័យ (ខ ២១-២២)ខ ១៥-

ការយាងមករបស់ព្រះគ្រីស្ទ

២២ គឺជាសេចក្តីទំនាយ២ ដែលមានព្រឹត្តិការណ៍ស្រដៀងគ្នា ក៏មានព្រឹត្តិការណ៍ គ្នាដែលមាននៅក្នុង ម៉ាកុស១៤:១៤-២០ ទោះជាយ៉ាងនោះក្តីក៏លោកលូកាបាន លើកពីការបង្ហាញយូសាឡិមប៉ុណ្ណោះប៉ុន្តែមិនបាននិយាយពី គ្រាមហាវេទនា ដែលមកតាមក្រោយ ទោះជាគាត់បានសរសេរ អំពីព្រឹត្តិការណ៍ជាក់លាក់ដែល ទាក់ទងនឹងត្រាទី៦ (វិវរណៈ ៦:១២-១៧ នៅក្នុង លូកា ២១:២៥-២៨។

(ចំណាំ: អ្នកបើកសំដែងកប្បីជាច្រើននាក់ ជឿថា ព្រឹត្តិការណ៍នៃសេចក្តី ទំនាយក្នុងម៉ាថាយ ២៤ ស៊ីគ្នានឹងត្រាទាំង៧ ក្នុងវិវរណៈ ហើយថាព្រឹត្តិការណ៍នេះ នឹងកើតឡើងបន្តបន្ទាប់គ្នា ដូចជាបានកត់ត្រាទុកទាំងអស់ នៅក្នុងសប្តាហ៍ទី៧០ របស់ ដានីយ៉ែល។ មានអ្នកខ្លះក្នុងចំណោមពួកគេ ជឿថា នេះពិតជាជឿជាក់ ពួកសាសន៍យូដាទេគឺមិនទាក់ទងពួកជំនុំឡើយ។ ពួកគេភាគច្រើនបកស្រាយ អ្នកជិះ សេះទាំង៤នៅក្នុងគម្ពីរវិវរណៈថា ជាព្រះគ្រីស្ទក្លែងក្លាយ និងពួកហោរាក្លែងក្លាយ (សេះស) សង្គ្រាម(សេះក្រហម) អំណត់(សេះខ្មៅ) និងជំងឺអាសន្នធាតុ (សេះ ស្លាំង) និងថាត្រាទាំង៤ និងបានសំរេចនៅដើមសប្តាហ៍ទី ៧០របស់ដានីយ៉ែល ។ ឥឡូវ បើការបកស្រាយ នេះត្រឹមត្រូវ នោះសំនួរនេះត្រូវតែមានចម្លើយ ហេតុអ្វីបាន ជាព្រឹត្តិការណ៍ទាំងនេះ (រួមទាំងការញ្ជួយផែនដី ដែលមិនស៊ីគ្នានឹងត្រាណាមួយ សោះ នៅក្នុងគម្ពីរវិវរណៈ)កំពុងតែកើតឡើងឥឡូវនេះ? ការពិតការនេះកំពុងតែកើត ឡើង ។ដើម្បីបកស្រាយ ខ ៩-១៤ផងដែរ ដែលស៊ីគ្នានឹងត្រាទី៥ នៅក្នុងកំឡុង ពេលនៃសប្តាហ៍ទី៧០ របស់ដានីយ៉ែល និងមិនឲ្យដឹងពួសោះឡើយ ដល់ពួក បរិសុទ្ធរាប់លាននាក់ ដែលត្រូវបានគេបញ្ជូនទៅ បៀតបៀន និងសំលាប់ចោលនៅ សម័យរបស់ពួកគេ។)

ម៉ាថាយ ២៤:២៩-៣១ មិនម៉ាកុស ១៣:២៤-២៧ បានពិពណ៌នាអំពី ព្រឹត្តិការណ៍នៃត្រាទី៦។ បទគម្ពីរទាំងនេះ គួរអានតាមម៉ាថាយ ២៤:២២ និងម៉ា កុស ១៣:២០ ដោយការគោរព ជាការតកា ទាក់ទងនឹងក្រោយហាវេទនា។ យើង គួរកត់ចំណាំអំពីចំនុចសំខាន់ៗនៅក្នុងម៉ាថាយ ២៤:២៥ និងម៉ាកុស ១៣: ២៣។ ខទាំង២នេះលេចមក មានអត្ថន័យដូចគ្នា។ ទោះបីយ៉ាងណាក៏ដោយ ខ ទាំងនេះ ត្រូវបានបង្ហាញខុសៗគ្នា នៅក្នុងកំនែច្នៃនៃគម្ពីរ១ចំនួន។ កំនែច្នៃដែលបាន អនុញ្ញាត និងសញ្ញាថ្មី១ចំនួនបង្ហាញ ម៉ាថាយ ២៤:២៥ ថា (មើល ខ្ញុំបានប្រាប់ អ្នករាល់គ្នាជា មុន)។ នេះមានន័យថា ពេលមួយមុនរឿងដើមអូលីវ ព្រះគ្រីស្ទបាន ហាមសាវករបស់ទ្រង់អំពីការបញ្ឆោតផ្សេងៗទាក់ទងនឹងការលេចមករបស់ទ្រង់។ ជាជឿជាក់ពិត មុនពេលទ្រង់យាងចូលក្រុងយេរូសាឡិមដោយមានការអបអរសាទរ

ការយាងមករបស់ព្រះគ្រីស្ទ

ប៉ុន្មានសប្តាហ៍ (ម៉ាថាយ ២១:១-៩ លូកា ១៩:២៩-៤៤) ព្រះយេស៊ូបានហាមដល់ពួកសាវ័ករបស់ ទ្រង់នៅពេលដែលទ្រង់បានប្រាប់ពួកគេអំពីការមកដល់នៃនគរព្រះ។ យ៉ាងម៉េចក៏ដោយ ម៉ាថាយមិនបានកត់ត្រា ការហាមនេះទេ។ ប៉ុន្តែលូកាបានកត់។ សូមអាន **លូកា ១៧:២០-៣៧**។ ហើយដោយសារតែម៉ាកុស មិនបានដោះស្រាយសំណួរ **ប៉ារ៉ូសៀ** អញ្ចឹងហើយបានជាអ្វីដែលបានចែង ដោយម៉ាថាយ ២៤:២៦-២៨ មិនមាននៅក្នុងអត្ថបទរបស់ម៉ាកុស។

ម៉ាថាយបានកត់ត្រារឿង ទាំងអស់យ៉ាងច្បាស់លាស់ ដែលព្រះយេស៊ូបានមាន បន្ទូលនៅលើភ្នំអូលីវ ចំពេលដែលទ្រង់បង្ហាញពី **ប៉ារ៉ូសៀ នៃព្រះគ្រីស្ទ** ដែលជាជឿមហាសំខាន់។ បាទ មានការខុសគ្នាតិចតួច រវាងការកត់ត្រារបស់គាត់ និងលោកម៉ាកុស និងលោក លូកា។ លូកាបានប្រុងប្រយ័ត្នគ្រប់គ្រាន់ដើម្បីកត់ត្រាពីអ្វីដែលអ្នកនិពន្ធដំណឹងល្អដទៃ ទៀត បានដកចេញនៅក្នុងរឿងមុន (លូកា ១៧: ២០-៣៧)។ តាមប្រមើលទៅ ប្រធានបទ **នៃប៉ារ៉ូសៀ ទី២ (ការយាងមក)** នៃព្រះមែស៊ីនៅគ្រាចុងក្រោយ ដែលគ្រប់ដណ្តប់នូវព្រឹត្តិការណ៍ ជាច្រើនដែលបានពិភាក្សាយ៉ាងទូលាយដោយ ព្រះគ្រីស្ទជា មួយពួកសាវ័ករបស់ទ្រង់។

ការកត់ត្រារបស់ម៉ាថាយ

“ទីសំគាល់នៃប៉ារ៉ូសៀរបស់ទ្រង់”

ចំពោះសំណួរ **ប៉ារ៉ូសៀ** ដែលពួកសាវ័កបានសួរនៅក្នុង ម៉ាថាយ ២៤ មានរឿង ២ ដែលគួរបានច្បាស់ចំពោះអ្នក អានគម្ពីរទាំងអស់។ ទី១ពួកគេបានសួរព្រះគ្រីស្ទ ថា តើមាន **ទីសំគាល់** ណាពី **ប៉ារ៉ូសៀរបស់ទ្រង់**? “គឺមិនមែន” តើទ្រង់យាងមកវិញយ៉ាងម៉េចនោះទេ? “ឬ” ទ្រង់លេចមកយ៉ាងម៉េច? ទី២ ពាក្យ ប៉ារ៉ូសៀ ត្រូវបានគេប្រើសំដៅទៅលើការយាងមកដល់ របស់ស្តេចដែលនឹង លេចមកឲ្យគេឃើញ។ ដូច្នេះ ជាក់ស្តែងរឿងនេះ មិនអាចសំដៅទៅលើការយាងមកដល់ នៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះគ្រីស្ទនៅថ្ងៃបុណ្យទី៥០ទេ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណោយទាន និងជាត្រារបស់អ្នកជឿ។ ការយាងមករបស់ទ្រង់ គឺជាការយាងមកខាងវិញ្ញាណដើម្បីកំសាន្តអ្នក ជឿដូចជាព្រះគ្រីស្ទបានសន្យា (យ៉ូហាន ១៤:១៦-១៨)។

ពេលដែលព្រះយេស៊ូបានមានបន្ទូល ពីការលេចមកនៃ ព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ដែលទីសំគាល់ និងការអស្ចារ្យជាច្រើននិងបញ្ឆោតមនុស្សជាច្រើន លើកលែងតែអ្នកជឿសតាំង ទ្រង់បានហាមពួកសាវ័ករបស់ទ្រង់ កុំឲ្យជឿពាក្យ

ការយាងមករបស់ព្រះគ្រីស្ទ

ច្បាស់ណាស់ទាក់ទងទៅនឹង ព្រះគ្រីស្ទ នៅទីនេះ ឬ ព្រះគ្រីស្ទនៅទីនោះ។ ទ្រង់បានមានបន្ទូលថា ព្រោះដំណឹងកូនមនុស្សមក នោះនឹងបានដូចជា ផ្នែកបន្ទោរដែលភ្លឺផ្អែកៗ ពីទិសខាងកើតដល់ទិសខាងលិចដៃ ម៉ាថាយ ២៤:២៧។

ខ ២៧ នេះត្រូវបានបកស្រាយដោយគ្រីស្ទជាច្រើននាក់ថា ជាការលេចមកយ៉ាងរហ័សរបស់ ព្រះគ្រីស្ទនៅលើមេឃ ដែលគេនឹងឃើញទ្រង់ពីខាងកើតដល់ខាងលិច។ តើវាមិនជាការសន្មតិគួរឲ្យអស់សំណើចទេឬអី? តើពួកគេចង់មានន័យថា ពេលព្រះគ្រីស្ទលេចមកនៅលើមេឃ នៅផ្នែកណាមួយនៃផែនដី ហើយគេអាចឃើញទ្រង់នៅផ្នែកម្ខាងទៀតនៅពេលជាមួយគ្នាផងដែរ? ដូចជាខ្ញុំបានលើកមកខាងដើម្បី ហើយថា សំនួរតើមានទីសំគាល់ណាដែលប៉ាន់ស្មានរបស់ទ្រង់? មិនគួរឈានដល់ជាការពិរោះ តើទ្រង់យាងមកយ៉ាងមិច? ឬ តើទ្រង់លេចមកយ៉ាងមិច? ពាក្យប៉ាន់ស្មានមានន័យលើសពីន័យនោះទៀត។ សូមឲ្យដឹងពីរបៀប ដែលព្រះយេស៊ូមានបន្ទូលទាក់ទង នឹងព្រឹត្តិការណ៍ពិតចំពោះប៉ាន់ស្មានរបស់ទ្រង់។ ទី១ ទ្រង់បានលើកអំពីការកើតឡើង នៃព្រះគ្រីស្ទក្នុងក្លាយ។ បន្ទាប់ពីទ្រង់បានហាមសាវករបស់ទ្រង់ កុំឲ្យជឿពាក្យច្បាស់ណាស់អំពី (ព្រះគ្រីស្ទនៅទីនេះ)ឬព្រះគ្រីស្ទទីនេះ។ហើយទ្រង់បានបន្តបង្ហាញទីសំគាល់នៃប៉ាន់ស្មានរបស់ទ្រង់យ៉ាងច្បាស់ ដោយពន្យល់ការនេះ ដូចជាគំរូផ្នែកបន្ទោរហើយបង្ហាញពីរបៀប ដែលគេអាចឃើញទ្រង់យាងមកមកពីជើង មេឃម្ខាងដល់ជើងមេឃម្ខាង។ ដូច្នេះ ខនេះមិនទាក់ទងនឹងការលេចមកក្លាយរបស់ព្រះគ្រីស្ទនៅលើមេឃទេ។

មែនហើយ **ប៉ាន់ស្មាននៃព្រះគ្រីស្ទ** នឹងមិននៅទីដាច់ស្រយាល ឬបន្ទប់សំងាត់ទេប៉ុន្តែ ប៉ាន់ស្មានរបស់ទ្រង់នឹងឲ្យគេដឹង ដូចជាបានបង្ហាញពីជ្រុងពិភពលោកម្ខាងដល់ម្ខាងទៀត។ ប៉ុន្តែតើអ្នកណានឹងដឹងពីទីសំគាល់នេះ? **តើនរណានឹងបានទទួលការបំភ្លឺ?**

ដំណាក់កាលទាំង៣ ព្រឹត្តិការណ៍ទាំង៥

នៅក្នុង ១ថេស្លូណូនីច ៤:១៣-១៧ ប៉ូលបានចែងថា នឹងមានដំណាក់កាល៣នៅក្នុងប៉ាន់ស្មាននៃព្រះគ្រីស្ទ(ខ១៦)។ ដំណាក់កាលទាំង៣នោះ គឺ សម្រែកសំលេងមហាទេវតា និងត្រែចុងក្រោយ។ ដំណាក់កាលទី៣ មានការផ្លាស់ប្តូរនៃរូបកាយរបស់ពួកបរិសុទ្ធ-ពួកស្លាប់ក្នុង ព្រះគ្រីស្ទនឹងរស់ឡើងវិញ នឹងការផ្លាស់ប្តូរនៃពួកបរិសុទ្ធដែលកំពុងរស់នៅ (១កូរិនថូស ១៥:៥១-៥៤)។ មានព្រឹត្តិការណ៍៥ត្រូវតែកើតឡើង ហើយកូនក្រមុំរបស់ ព្រះគ្រីស្ទនឹងបានដឹងដែរ មុនពេលនាងត្រូវ

លើកឡើងនៅដើម្បី ឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស។ ដូច្នេះ ហើយ ប៉ុលក៏បានបង្ហាញយើងផងដែរថា ប៉ារ៉ូសៀនៃព្រះគ្រីស្ទ មិនមែនគ្រាន់តែជាការលេចមកភ្លាមៗ នៃព្រះអម្ចាស់យេស៊ូនៅលើមេឃ។

១ថ្ងៃស្អាឡូនិចជំពូក៤

^{១៣}បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឆ្ងល់នឹងដឹងពីពួកអ្នក ដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកដទៃទៀត ដែលគ្មានសង្ឃឹម ។

^{១៤}ដ្បិតបើយើងជឿថា ព្រះយេស៊ូបានសុគតព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថាទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូឲ្យបានមកជាមួយនឹងទ្រង់ដែរ។

^{១៥}ដ្បិតយើងខ្ញុំប្រាប់មកអ្នករាល់គ្នា តាមព្រះបន្ទូលនៃព្រះអម្ចាស់ដូច្នេះថា យើងដែលរស់នៅជាប់ ដរាបដល់ព្រះយាងមកនោះយើងមិនទៅមុនពួកអ្នកដែលបានដេកលក់ទៅហើយនោះទេ

^{១៦}ព្រោះ ទ្រង់នឹងយាងចុះពីស្ថានសួគ៌មកដោយស្រែកបង្គាប់ៗព្រះឱស្ស ទាំងមានពូជសំឡេងមហា ទេវតា និងត្រែបសព្វព្រះផង នោះពួកស្លាប់ក្នុងព្រះ គ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់។

^{១៧}រួចយើងរាល់គ្នា ដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង នៅក្នុងពេលជាមួយគ្នាទាំងអស់ដើម្បីឲ្យបានជួបជុំនឹងព្រះ

អម្ចាស់ នៅនាអាកាសយ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដាបនៅ ។

^{១៨}ដូច្នេះ ចូរកំសាន្តចិត្តគ្នាទៅវិញទៅមកដោយដំណឹងនេះចុះ ។

១ថ្ងៃស្អាឡូនិច ជំពូក៥

^១បងប្អូនអើយ ឯក្នុងពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ ។

^២ដ្បិតកាលណាគេកំពុងតែនិយាយថា ថ្ងៃនៃព្រះ អម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ ។

^៣ដ្បិតកាលណាគេកំពុងតែនិយាយថា មានសេចក្តីសុខសាន្ត មានសេចក្តីរៀបរយហើយនោះលោកតែមានសេចក្តីហិនវិនាសមក លើគេភ្លាមដូចជាស្រ្តីមានកំហឹងនឹងសំរាល ហើយគេមិនរួចឡើយ ។

^៤តែបងប្អូនអើយ អ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹត ឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នាដូចជាចោរនោះទេ ។

^៥អ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺ ហើយជាពួកនៃយប់ ឬនៃសេចក្តីងងឹតឡើយ ។

^៦ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួនមិនត្រូវឲ្យដេកលក់ ដូចជាមនុស្សដទៃទៀតទេ។

ពី១ថ្ងៃស្អាឡូនិច ៥ យើងគួរដឹងថា ពួកអ្នកដែលពិត ជាកូនរបស់ព្រះនឹងបានដឹងពេលវេលា និងរដូវដោយគ្មានការសង្ស័យឡើយពេលដែលប៉ារ៉ូសៀនៃព្រះគ្រីស្ទនឹងមកដល់។ វានឹងជាកំឡុងពេល១ នៅពេលដែលប្រជារាស្ត្រ តូចតាចទូទៅនៃ

ការយាងមករបស់ព្រះគ្រីស្ទ

ពិភពលោក នឹងបានភ្ញាក់សន្តិភាព និងសុវត្ថិភាពនៃពិភពលោក ហើយពួកអ្នកកាន់សាសនា (ដែលមិនមានថ្នាំលាបភ្នែកខាងវិញ្ញាណ) នឹងរស់នៅក្នុងស្ថានភាពមួយនៃភាពងងឹតខាងវិញ្ញាណទាំងស្រុង។ ដូចយើងបានដឹងហើយ ជាទូទៅ ពួកចោរវាយប្រហារ នៅពេលយប់ ពេលដែលគេកំពុងតែ ដេកលក់ ឬក៏ដេកលក់។ ដូច្នេះ ពិភពលោក ដែលនៅក្នុងទីងងឹត (ដែលគ្មានការយល់ដឹង) នឹងទទួលបានប៉ារ៉ូសៀ នៃព្រះគ្រីស្ទ ទាល់តែបានឆ្លងកាត់ សេចក្តីក្រោធរបស់ព្រះសិន។ ប៉ុន្តែរឿងនេះនឹងមិនកើតដល់ពួកកូនព្រះពិតដែលពាក់គ្រឿង សឹកនៃព្រះបន្ទូលរបស់ព្រះទេ ពួកគេជាពួកកូននៃពន្លឺ និងថ្ងៃ ហើយពួកគេនឹងដឹងពីទីសំគាល់នៃប៉ារ៉ូសៀនៃព្រះគ្រីស្ទ។ ហើយការបំភ្លឺនៃ **ប៉ារ៉ូសៀ** នឹងធ្លាក់មកលើពួកគេដោយហេតុនេះហើយ បានជាព្រះយេស៊ូបានមានបន្ទូលថា៖ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង (ម៉ាថាយ ២៤:២៨)។ មែនហើយ នៅទីណាមានអាហារ ស្លាប់ស្រស់ៗ នោះព្រះបន្ទូលនៃសេចក្តីពិត បានបើកសំដែងឲ្យដឹង។ ជាកន្លែងដែលមានពួកឥន្ទ្រីរបស់ព្រះ(អ្នករើសតាំងរបស់ព្រះ)ប្រជុំគ្នា។

ពួកសួនភ្ញារើយ តើអ្នកមិនដឹងថា ប៉ារ៉ូសៀ នៃកូនមនុស្សចាប់ផ្តើមដោយការមកដល់នៃព្រះគ្រីស្ទជាព្រះបន្ទូល **ដល់អ្នករើសតាំងរបស់ព្រះ** ដែលចាំយាម និងអធិស្ឋាននិងបានត្រៀមខ្លួនជាស្រេចផងដែរ សំរាប់ពេល និងរដូវនោះទេឬអី? (សូមអាន និង ប្រៀបធៀបពាក្យប្រៀបប្រដូចនៃស្ត្រីព្រហ្មចារី១០នាក់នៅក្នុង**ម៉ាថាយ ២៥**) ពួកគេជាក្រុមតែ១គត់ ដែលអាច និងបានដឹងអំពីការនេះ។ ការយាងមកខាងវិញ្ញាណនៃព្រះបន្ទូលដែលមានប្រុងតាំង បាននាំមកនូវការបំភ្លឺថា **ការយាងមកវិញ លើកទី ២របស់ព្រះគ្រីស្ទ បានមកដល់សំរាប់អ្នករើសតាំង**។ ការពិតនេះបញ្ជាក់ដោយការបើកសំដែងនៃសេចក្តីពិត ដែលចេញមកពីព្រះបន្ទូល ដែលចែងមក ដូចជាម្ចាស់ស្លាប់ស្រស់ៗសំរាប់ពួកឥន្ទ្រីរបស់ព្រះ ជាសមាជិករើសតាំងនៃកូនក្រមុំរបស់ព្រះគ្រីស្ទ។ ជាកន្លែង **ប៉ារ៉ូសៀ** នៃកូនមនុស្សមិនគ្រាន់តែបំភ្លឺម្ចាស់របស់ព្រះ (នៅក្នុងពេល និងរដូវនៃភាពងងឹត) ដែលពួកឥន្ទ្រីរបស់ព្រះ អាចប្រជុំគ្នា និងស៊ីដើម្បីកំលាំង និងពេញវ័យរហូតដល់ពេលការលេចមកខាងរូបកាយនៃព្រះគ្រីស្ទ វាក៏បំផ្លាញកិច្ចការបញ្ឆោត ខាងវិញ្ញាណរបស់អ្នកបញ្ឆោតផងដែរ។ គ្រប់ទាំងកិច្ចការបញ្ឆោតរបស់សាតាំង-មនុស្ស ដែលជាតួបាប(កូនដែលត្រូវហិនវិនាស)ហោរា ក្លែងក្លាយ និងព្រះគ្រីស្ទក្លែងក្លាយ - ដែលធ្វើការដើម្បីចងពួកអ្នករើសតាំងរបស់ព្រះ នឹងត្រូវបំផ្លាញអស់ នៅពេលព្រះគ្រីស្ទសេចមក(ការសំដែង)ខាងរូបកាយ និងមានវត្តមាន(២ថ្ងៃស្អាឡូនិច ២:១-១២)។

គំរូ

វាគួរឲ្យចាប់អារម្មណ៍ក្នុងការមើលគំរូជាច្រើននៅក្នុង **ព្រឹត្តិការណ៍ពិធី១ នៃ អាពាហ៍ពិពាហ៍កាលពីសម័យបុរាណ។ មិត្តសម្លាញ់របស់កូនកំលោះ** និងនាំមុខដូរ ហែរ អាពាហ៍ពិពាហ៍នៃអ្នកភ្លេង អ្នករាំ អ្នកនាក់គោប (Torch-bearers) និងអ្នក ផ្សេងៗទៀតដែលចូលរួមនៅក្នុងអាពាហ៍ពិពាហ៍ ឆ្ពោះទៅកាន់**ផ្ទះកូនក្រមុំ**។ ពិធី ដប់សៀងជាធម្មតាគេធ្វើនៅពេលយប់ (ពេលល្ងាច) នៅតំបន់ណាមួយនៃកន្លែង ដែលបានជ្រើសរើសសំរាប់ពិធីអាពាហ៍ពិពាហ៍។ មិត្តសម្លាញ់របស់កូនកំលោះនិង **ស្រែកឡើង** ដើម្បីប្រកាសពីការមកដល់របស់កូនកំលោះ។ រីឯបុគ្គលខាងរូបកាយ នៃកូនកំលោះកំពុងតែនៅខាងក្រោយនៅក្នុងដូរហែរអាពាហ៍ពិពាហ៍ **វត្តមានរបស់ គាត់** ក៏ចាប់ផ្តើមធ្វើឲ្យអ្នកដែលនៅបានដឹង។ **ពន្លឺចែងចាំងនៃគោប** ឬចង្កៀងនឹង បំភ្លឺផ្នែកនៃសកម្មភាពទាំងមូល។ **សម្រែកនៃមិត្តសម្លាញ់របស់កូនកំលោះ និងពន្លឺ ចែងចាំង** បញ្ជាក់ពី **ប៉ារ៉ូសៀ** នៃកូនកំលោះ ។

ដូច្នេះ យើងឃើញថា **ដំណាក់កាលទី១ (សម្រែក) នៃប៉ារ៉ូសៀ នៃព្រះគ្រី ស្ទនៃព្រះអម្ចាស់** គឺជាគំរូនៃការបញ្ចេញសំលេង នៃព្រះរាជសាររបស់អ្នកនាំព្រះរាជ សារយុគសម័យពួកជំនុំទី៧ (**វិវរណៈ ១០:៧**)។ **សម្រែក "មើលន៍ កូនកំលោះមក ដល់ហើយ! ចូរអ្នកអ្នកចេញទៅជួបទ្រង់ទៅ!"** បង្ហាញថា **ការមកដល់ ហើយមិន មែន ជាការលេចមកនៅពេលអនាគតទេ។** (ទីសំគាល់នៃព្រហ្មមែស៍ នៅក្នុងព័ន្ធ កិច្ចរបស់កូនមនុស្ស-អ្នកនាំព្រះរាជសារយុគសម័យពួកជំនុំទី៧-និងទីសំគាល់នៃ ពពកអស្ចារ្យមិនធម្មតា ដែលបង្កើតដោយទេវតាទាំង៧ ដែលទាក់ទងទៅនឹងការ បើកសំដែងនៃត្រាទាំង៧ បានបញ្ជាក់បន្ថែមពីការមកដល់របស់ទ្រង់។ **ព្រះគ្រីស្ទជា ព្រះបន្ទូលនៃព្រះ គឺជាចៅក្រមដ៏អស្ចារ្យ។** ទ្រង់បានមកដើម្បីកាត់ទោសរវាងសេចក្តី ពិត និងសេចក្តីខុសឆ្គង។ ព្រះបន្ទូល ដែលសំដែងចេញ បានញែកពន្លឺចេញ ចេញ ពីងងឹត)។ **ទោះជាដំណាក់កាលទី១នេះបានកន្លងផុត** ក៏ព្រះរាជសារនៅតែបន្តដល់ អ្នកណាដែលនឹងស្តាប់។ ដោយសារជាញឹកញយ សំលេងនៃមហាទេវតា (មេទេវតា) ដែលជាសំលេងនៃព្រះអម្ចាស់ ឥឡូវនេះកំពុង តែមានបន្ទូលទៅកូនក្រមុំ ដើម្បី បង្ហាញព្រះអម្ចាស់ អង្គទ្រង់ផ្ទាល់ឲ្យគេដឹង ដូចជាគួរឲ្យគេដឹងពីទ្រង់មុន សំលេង នៃត្រែចុងក្រោយ ។

ការយាងមករបស់ព្រះគ្រីស្ទ

ថ្ងៃនៃព្រះអម្ចាស់

ដើម្បីបន្តរឿងរបស់ទ្រង់ បន្ទាប់មកព្រះយេស៊ូបានចង្អុលទៅ **ថ្ងៃនៃព្រះអម្ចាស់** នៅពេលដែលទ្រង់ នឹងលេចមកជាក់ស្តែង នៅក្នុងទម្រង់ជាបុរាណដល់លោកីយ៍ (ម៉ាថាយ ២៤:២៩-៣១, ម៉ាកុស ១៣:២៤-២៧, លូកា ២១:២៥-២៧)។ ថ្ងៃនៃព្រះអម្ចាស់គឺជាកំឡុងពេល១នៅពេលបញ្ចប់គ្រាមហាវេទ នៅពេលដែល ព្រះអម្ចាស់ យេស៊ូនឹង ខ្ជាក់សេចក្តីក្រោធរបស់ទ្រង់ (ដែលមានចានកន្លែង៧/ចានគោមនៃវិវរណៈ) មកលើផែនដី ហើយបន្ទាប់មក មកជាមួយនឹងកងទ័ព របស់ទ្រង់នៃពួក បរិសុទ្ធចូលទៅក្នុងចម្បាំងនៃអីម៉ាតេជូន។ ទ្រង់នឹងច្បាំងជាមួយនឹងអ្នក ដែលរួមគ្នាប្រឆាំងនឹងក្រុងយេរូសាឡឹម។ នៅថ្ងៃនោះទ្រង់នឹងឈរនៅលើភ្នំលីវ និងបណ្តាលឲ្យមានកញ្ជើងដីដ៏ធំ ដើម្បីព្រះញែកភ្នំជាពីរ ពីកើតដល់លិច។ (សូមអាន សាការី ១៤:៤, វិវរណៈ ៦:១២-១៦, ១៦:១២-១៦, ១៩:១១-២១) ។

“ នោះទីសំគាល់របស់បានមនុស្សនឹងលេចមក (ពាក្យព្រឹក្សា៖ ផែណូ (Phaino)ចាំងចេញ ក្លាយជាកស្ថាន) នៅលើមេឃ...ហើយគេនឹងឃើញ (ពាក្យព្រឹក្សា៖ អុបតូម៉ៃ (Optomai) សំឡឹងមើលដោយបើកភ្នែកធំៗ) កូនមនុស្សមក (ពាក្យព្រឹក្សា៖ អឺរគូម៉ៃ (Erchomai) មក លើពពកនៅលើមេឃទាំងមានព្រះចេស្តា និងសិរីល្អ ជាខ្លាំង”(ម៉ាថាយ ២៤:៣០) ។

ពាក្យមកនៅក្នុងម៉ាកុស ១៣:២៦ និងលូកា ២១:២៧ គឺជាពាក្យដូចគ្នា ដែលប្រើនៅក្នុងម៉ាថាយ ២៤:៣០។ នេះគឺជាការ យាងមក ពាក្យព្រឹក្សា៖ អេពីផានៀ (EPIPHANEIA) ការលេចមក ការសំដែងឲ្យឃើញ) នៃព្រះយេស៊ូគ្រីស្ទ នៅក្នុងការយាងត្រឡប់មកវិញ របស់ទ្រង់មកផែនដី ។នេះមិនមែន ការយាងមកឯពួក បរិសុទ្ធដើម្បីឆក់ឡើងទេ។ អេពីផានៀនៃព្រះគ្រីស្ទគឺជាការសំដែងឲ្យឃើញអណ្តាត ភ្លើងនៃព្រះចេស្តានៃ **ប៉ារ៉ូសៀ** របស់ទ្រង់ ដើម្បីបង្កើតការល្អ អ្វីដ៏មានសិរីល្អ-ដល់លោកីយ៍។ពាក្យអេពីផានៀត្រូវ បានគេប្រើដើម្បីពិពណ៌នាអំពីការលេចមកលើកទី១ របស់ទ្រង់ដើម្បីនាំពន្លឺមក - គឺជាដំណឹងល្អ - ដល់លោកីយ៍ ដែលងងឹត (២ធីម៉ូ ថេ ១:១០, លូកា ១:៧៩)។

ការព្រួយបារម្ភរបស់អ្នកជីវិតតាំង

ឥឡូវនេះ យើងគួរយល់ថា ដូចជាការយាងមកលើកទី១របស់ព្រះគ្រីស្ទ ការយាងសមកលើកទី២ ក៏មានសេរីនៃព្រឹត្តិការណ៍ផងដែរ ដែលនាំមកនូវការចាប់អារម្មណ៍នៅថ្ងៃនៃព្រះអម្ចាស់។ ទោះបីយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកជឿព្រះ

បន្ទូល យើងមិនមានការសង្ស័យច្រើន ដែលទាក់ទងប៉ារ៉ូសៀរបស់ទ្រង់ ដល់កូន ក្រមុំ រហូតដល់ការលេចមករបស់ទ្រង់នៅនាអាកាសនាំនាងទៅឯដំណាក់ ។

ចំពេលដែលព្រះយេស៊ូបន្តរឿងរបស់ទ្រង់ជាមួយយនឹងសារកទ្រង់ ទ្រង់បាន ប្រាប់ពួកគេពីពាក្យប្រៀបប្រដូចមួយ ដែលចង្អុលទៅ ពេល និង រដូវនៃប៉ារ៉ូសៀ របស់ទ្រង់ ដែល “ជិតមកដល់ហើយ...ក៏នៅមាត់ទ្វារ ផង” ។

“ឥឡូវនេះ ចូររៀនសេចក្តីប្រៀបប្រដូចពីដើមស្វា កាលណាមែកវាត្រឡប់ជា ទន់ហើយស្លឹកក៏បិទឡើង នោះអ្នករាល់ដឹងថា រដូវក្តៅជិតដល់ហើយ ដំណើរនេះក៏ បែបដូច្នោះដែរ កាលណាយើង ការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ ហើយក៏នៅ មាត់ទ្វារផង ។ ខ្ញុំប្រាប់អ្នករាល់គ្នា ជាប្រាកដថា មនុស្សដំណនេះ នឹង មិនទាន់ កន្លង ហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើត មកដល់ ថ្ងៃមេឃហើយផែនដីនឹង កន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែល បាត់ឡើយ” (ម៉ាថាយ ២៤:៣២- ៣៥) ។

ពាក្យប្រៀបដូច ពីដើមស្វា “និងដើមឈើទាំងអស់” (រូបទាំងក្នុង

លូកា ជំពូក ២១

២៩ទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូច ទៅគេថាចូរ មើលដើមស្វា និងអស់ទាំងដើមឈើចុះ

៣០កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញ ដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ

៣១កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមកនោះ ត្រូវដឹងថា នគរព្រះជិតដល់ហើយយ៉ាង ដូច្នេះដែរ

៣២ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះ នឹងមិនទាន់ កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការ ទាំងនេះបានកើតមក

៣៣ដៃមេឃនិងផែនដីនោះនឹងកន្លងបាត់ទៅតែពាក្យ ខ្ញុំ មិនដែលកន្លងបាត់ឡើយ។

លូកា)ដែលស្លឹកបិទឡើងចង្អុលទៅឯការឯករាជទំនាយ ដូចជាបានប្រាប់ជាមុន ដោយ ព្រះគ្រីស្ទ នៅឆ្នាំ ១៩៤៨ (នៅពេលដែលអ៊ីស្រាអែលក្លាយទៅ ជាប្រទេស ដែល មានអធិបតេយ្យភាព) គឺជាពេលឆ្លង ពីរដូវផ្កាវីកទៅរដូវក្តៅ។ បន្ទាប់ពីអ៊ីស្រាអែល បានទទួលឯករាជ្យ មានប្រទេសផ្សេងៗ ជាច្រើនក៏បានទទួលឯករាជ្យដែរ នៅទសវត្សបន្តមកនៃទសវត្សទី៥០។ **នោះគឺជាទសវត្សដែលអ្នករៀបរៀងរដូវទី២របស់ព្រះគ្រីស្ទ** បានចាប់ផ្តើមប្រកាសព្រះរាជសារ នៃប៉ារ៉ូសៀ នៃព្រះគ្រីស្ទ។ បាទ រដូវក្តៅជិតដល់ ហើយ! “ដំណើរនេះក៏បែបដូច្នោះដែរ កាលណាយើងការទាំងនេះកើតមក ត្រូវដឹង ថាលោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង”។ វាគឺជាពេល នឹងរដូវនៃប៉ារ៉ូសៀ នោះ!

ការយាងមករបស់ព្រះគ្រីស្ទ

នៅពេលដែលយើងចូលបកអត្ថបទដទៃទៀត យើងត្រូវតែចងចាំក្នុងគំនិតថា ម៉ាថាយបានកត់ត្រាសំនួរទាំង៣ រីឯអ្នកនិពន្ធបន្ទាប់ទៅ បានកត់ត្រាតែ២សមន្ទ រទេ។ ក្រោយពី ព្រះយេស៊ូបានប្រាប់ពួកសាវក របស់ទ្រង់អំពីពាក្យប្រៀបប្រដូចពី ដើមល្វាហើយទ្រង់ក៏បន្តហាមពួកគេ អំពីរឿងមួយចំនួន។ នៅពេលយើងអានការ កត់ត្រានីមួយៗដោយប្រុងប្រយ័ត្ន យើងនឹងសង្កេតឃើញថា ពួកវាខុសគ្នាបន្តិច បន្តួច។ ហើយការកត់ត្រារបស់ម៉ាថាយខុសពីរបស់ម៉ាកុស និងលូកាទាំងស្រុង។

ដោយសារម៉ាថាយបានកត់ត្រាសំនួរទាំង៣នេះ គាត់ក៏ត្រូវតែកត់ត្រាចំពោះ ផងដែរ ដែលប្រធានដោយព្រះគ្រីស្ទ ចំពោះសំនួរដាច់ដោយឡែកគឺ *“តើមានទី សំគាល់អ្វីពីប៉ារ៉ូសៀរបស់ទ្រង់?”*

“ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាប ដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ។ គេគិតបានដឹងខ្លួនឡើយ ទាល់តែ ទឹកជន់ឡើងយកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងបាន ដូច្នេះដែរ។” (ម៉ាថាយ ២៤ ៣៧-៣៩)

អ្នកគួរតែបានកត់សំគាល់ថា បទគម្ពីរនេះ មិនឃើញមាននៅក្នុងម៉ាកុស ១៣ និង លូកា ២១ ទេ។ ប៉ុន្តែមានបទគម្ពីរស្រដៀងគ្នាបន្តិចបន្តួចនៅក្នុងលូកា ១៧ ដែលមិនមែនជាផ្នែកនៃរឿងដើមអូលីវេទេ។

ព្រះយេស៊ូបានប្រាប់ជាមុន ដោយពាក្យទំនាយអំពីព្រឹត្តិការណ៍ជាច្រើន នៅ ពេលដែល**ប៉ារ៉ូសៀ** របស់ទ្រង់បានកើតឡើង វានឹងជាកំឡុងពេលមួយនៅពេល ដែលព្រឹត្តិការណ៍នេះ ស្រដៀងនឹងសម័យណូអេ។ តើយើងមិនឃើញព្រឹត្តិការណ៍ ដូចគ្នាទូទៅនៅក្នុងជំនាន់បច្ចុប្បន្នទេឬអី? **ឥឡូវនេះ សេចក្តីទំនាយកំពុងតែបានសំ រេចនៅក្នុងសម័យយើងនេះហើយ។**

ប៉ុន្តែតើមានអ្វីខុសក្នុងការរៀបការ ស៊ីផឹកនៅក្នុងសម័យណូអេ? គ្មានអ្វីខុស ទេលើកលែងតែ ពួកគេចេះតែបន្តធ្វើការទាំងនោះ ដោយមិនបានប្រយ័ត្នចំពោះទី សំគាល់នៃការជំនុំជំរះ ដែលជិតមកដល់ របស់ព្រះ ដែលបានមកចំកណ្តាល ចំណោមពួកគេ មុនពេលទឹកជំនន់មក។

សូមចំណាំការប្រើឃ្លា - *“មុនពេលទឹកជំនន់មក”*។ តើ *“មុនពេលទឹកជំនន់មក គឺជាអ្វី?”* គឺជាទីសំគាល់នៃការជំនុំជំរះដែលជិតកើតឡើង របស់ព្រះ! ប៉ុន្តែតើទី សំគាល់នេះជាអ្វី? គឺជាទូកធំ! ទូកធំគឺជាទីសំគាល់នៃការជំនុំជំរះ ដែលជិតមក

ដល់ ចំពោះមនុស្សលោក! ពួកគេមិនអើពើការនេះទេ ប៉ុន្តែ ណូអេ និងគ្រួសារ របស់គាត់បានទទួលស្គាល់ព្រះរាជសារនេះ ដែលតំរូវពួកគេទៅឯទូកធំ និងសុវត្ថិភាព។ ទោះបីជាទូកបាននៅឈរថ្កល់ ប៉ុន្តែទស្សន៍ទូកជាកស្ថាននៃការជំនុំជំរះ ដែលជិតមកដល់ក៏ដោយ ក៏មនុស្សទាំងនេះ មិនគោរពវត្តមាននៃទូកនោះដែរ ហើយក៏នៅតែបន្តសកម្មភាពរបស់ពួកគេទៀត។ សូម្បីតែសត្វៗគួរឱ្យខុសៗគ្នាបាន ដឹកចូលទូកតាមលំដាប់ដោយគ្មានសេចក្តី ចៅវាណាមួយនៅចំណោមពួកគេ ក៏មនុស្សដែលកាន់សាសនា នឹងអ្នកវិន័យនៅតែខ្វាក់ ចំពោះការបំភ្លឺនៃទីសំគាល់ ។

ក្រោយពីលោកណូអេ និងគ្រួសាររបស់គាត់បានចូលមក ទៅក្នុងទូកអស់ ហើយ ទ្វារដ៏ធំនៅបើកចំហ “អស់រយៈពេល ៧ថ្ងៃទៀត” (លោកកុប្បត្តិ ៧៤) សំរាប់អស់អ្នកណា ដែលនឹងចូលមក ក្នុងមុនពេលក្លៀងលិចជន់ផែនដីទាំងមូល។ (សេចក្តីមេត្តា និងព្រះគុណ គឺជាលក្ខណៈ២ដ៏អស្ចារ្យរបស់ព្រះ។ “៧ ថ្ងៃ” ជាគំរូ ៧ ឆ្នាំ នៃសប្តាហ៍ទី៧០របស់ដានីយ៉ែល។ ដូចជាទឹកជន់លិច ដែលបានមក បន្ទាប់ពី៧ថ្ងៃ សេចក្តីក្រោធនៃព្រះ (ដែលមាននៅក្នុងចាន) នឹងត្រូវចាក់នៅចុង បញ្ចប់នៃ ៧ឆ្នាំ។ នៅក្នុង កំឡុងពេល៧ឆ្នាំនេះ នឹងនៅតែមានសេចក្តីមេត្តា និង ព្រះគុណ សំរាប់ពួកអ្នករើសតាំងពិត ជាក់លាក់របស់ព្រះ (តួយ៉ាង ស្ត្រីព្រហ្មចារី ល្ងង់ សាសន៍យូដាស្មោះត្រង់ខាងវិញ្ញាណដែលនឹងត្រូវតែលះបង់ជីវិតរបស់ពួកគេ ជាមរណៈសាក្សី (អ្នកដែលស្លាប់ដោយសារកាន់តាមជំនឿរបស់ខ្លួន)។ ពួកគេនឹង ត្រូវបន្ថែម ចូលទៅក្នុងគ្រួសារនៃព្រះ ក្រោយពីថ្ងៃនៃសេចក្តីក្រោធរបស់ព្រះបាន បញ្ចប់សព្វគ្រប់នៅលើ ផែនដីប៉ុណ្ណោះ)។ អស់អ្នកដៃចូលទៅក្នុងទូក បានទទួល សុវត្ថិភាព។ ពួកគេបានគេចផុតពីការជំនុំជំរះនៃព្រះ ។ប៉ុន្តែអស់អ្នកដែលនៅខាង ក្រៅបានទទួលការជំនុំជំរះទាំងអស់ គឺតាំងពីថ្ងៃ ដែលលោកណូអេប្រកាសពីព្រះ រាជសាររបស់គាត់។ សេចក្តីជំនុំជំរះនៃព្រះមកលើមនុស្ស លោកនៅពេលនោះ បានចាប់ផ្តើម នៅពេលដែលព្រះបន្ទូលដ៏មានប្រុងតាំងនៃព្រហមកដល់លោកណូ អេ។ ការប្រកាសនៃព្រះរាជសាររបស់នូអេ ត្រូវតែនាំមកនូវការជំនុំជំរះដល់មនុស្ស លោក ក៏ដូចជាប្រមូលមនុស្សមួយពួក សំរាប់ពិភពលោកថ្មី។ ទូកគឺជាសញ្ញា បញ្ជាក់បន្ថែម ដែលព្រះបន្ទូលដ៏មានប្រុងតាំងបានមកដល់ដើម្បី គ្រាន់តែធ្វើសំរេច ការនោះ។ ទោះបីយ៉ាងណាក៏ដោយ មនុស្សទាំងនោះបានបន្តសកម្មភាពរបស់ ពួកគេដដែល “ហើយមិនដឹង ទាល់តែ ទឹកជំនន់បានមកហើយបានយកពួកគេទៅ បាត់ទៅ”។

ការយាងមករបស់ព្រះគ្រីស្ទ

បាទ នៅពេលដែលទ្វារទូកបិទ ហើយភ្លៀងក៏ធ្លាក់មក មនុស្សទាំងនោះចាប់ផ្តើមដឹងខ្លួនថា គឺជាព្រះ ដែលបានកំពុងធ្វើគ្រប់ការ ដែលខុសពីផ្លូវមនុស្សតាមរយៈលោកណូអេ។ ការជំនុំជំរះ បានមានមកមុនពេលភ្លៀងធ្លាក់មក ។ ប៉ុន្តែពួកគេបានដឹងវា ថាហួសពេលហើយ។ ពួកគេគួរតែបានទទួលព្រះរាជសាររបស់លោកណូអេ នៅពេលដែលពួកគេបានឃើញគ្រប់សកម្មភាពនៅជុំវិញទូក។ ជាអកុសល ពួកគេមិនបានទទួល ។

“ដូច្នេះ ប៉ារ៉ូសៀនៃកូនមនុស្សនឹងបានដូច្នេះដែរ”។

ហើយថ្ងៃនេះក៏ដូច្នេះដែរ។

សព្វថ្ងៃនេះ មនុស្សនៃពិភពលោកមួយភាគធំ ចាពិសេស ក្រុមខាងសាសនា និងអ្នកវិជ្ជា មិនបានដឹងថា សេចក្តីទំនាយកំពុងតែបានសំរេចនៅបច្ចុប្បន្ននេះ ។ ក៏ដូចជាមនុស្សជាច្រើន ពួកគេស្មានក៏កំពុងតែចាញ់បញ្ឆោត និងខ្វាក់ ដោយសាតាំងនៅពេលដែលពួកគេចេញទៅបំពេញភារៈកិច្ចខាងសាសនារបស់ពួកគេ ឬក៏ចូលរួម សកម្មភាព និងកម្មវិធីខាងសាសនារបស់ពួកគេ។ ពួកគេមិនបានទទួលស្គាល់សារៈសំខាន់នៃសម័យ និងព្រហ្មរាជសារទេ។ **នេះគឺជាថ្ងៃ ដែលប៉ារ៉ូសៀ នៃព្រះគ្រីស្ទ បានសំរេច ។ ទីសំគាល់ គឺជាកស្ថាន** នៅក្នុងពន្លឺកិច្ចរបស់កូនមនុស្សម្នាក់ វិល្លាម ប្រាណហាំ ដែលឆ្លុះបញ្ចាំងអំពីវត្តមាននៃកូនមនុស្ស ព្រះយេស៊ូគ្រីស្ទ។ **ព្រះគ្រីស្ទជាព្រះបន្ទូលនៅទីនេះ ។ ការបំភ្លឺ (ភាពភ្លឺ) នៃប៉ារ៉ូសៀ** បានទំនាញពួកគេឆ្លើយ ឲ្យមកទាំងអស់គ្នា និងចិញ្ចឹមពួកគេដោយព្រះបន្ទូលស្រស់ៗ នៃព្រះដែលបានរៀបចំសំរាប់ពួកគេ។

បាទ ទីសំគាល់បានលេចមកនៅម៉ោងបច្ចុប្បន្ននេះហើយ។ **ការឆក់ឡើង** និងកើតឡើងជាឆាប់ ហើយជំនន់ នៃសេចក្តី ហិនវិនាសនឹងមកតាមក្រោយ-**គ្រាមហាវេទនា (ដានីយ៉ែល: ២៦-២៧, ម៉ាថាយ ២៤:២១)**។ ក៏ដូចជាសម័យណូអេផងដែរ ដូច្នេះ សម័យនេះក៏អញ្ចឹងដែរ។ មនុស្សតូចទៅជាច្រើនដែលខ្វាក់ដោយ ការចេះដឹងវិជ្ជាគណិតវិទ្យាខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងអ្នកជឿសាសនា តាមសាសនារបស់ពួកគេនិងនៅតែបន្តសកម្មភាពរបស់ពួកគេ រាល់ថ្ងៃដោយមិនបានដឹងថា ឥឡូវនេះ មានអ្វីកំពុងតែកើតឡើងទេ **ទាល់តែសេចក្តីហិនវិនាសបានមកលើពួកគេ (១ថៃស្សាឡូនីថ ៥:២-៣)។**

“កូនមនុស្ស”

ចូរសម្គាល់ផងដែរថា ងារ **កូនមនុស្ស** ដែលប្រើដោយ ព្រះយេស៊ូ នៅក្នុងរឿង របស់ទ្រង់។ **មានងារ៣** ដែលជាញឹកញាប់ត្រូវបានប្រើនៅក្នុងបទគម្ពីរ គឺ **ព្រះរាជ ហ្មត្រានៃព្រះកូនមនុស្ស និង ហ្មត្រជាវីរ**។ ងារទាំង៣នេះសំដៅទៅលើទ្រង់ គឺទ្រង់១ អង្គគត់។ ងារនីមួយៗសង្កត់ធ្ងន់ទៅលើទិដ្ឋភាពខុសគ្នានៃមនុស្ស។ **ព្រះរាជហ្មត្រា នៃព្រះ** សមដៅទៅលក្ខណៈជាព្រះនៃព្រះយេស៊ូ គឺជាព្រះមេស៊ី។ **ហ្មត្រជាវីរ** ចង្អុល ទៅដល់ទំនាក់ទំនងខាងពង្សាវតារ នៃព្រះយេស៊ូពីស្តេចជាវីរ និងសិទ្ធិរបស់ទ្រង់ ចំពោះបង្គំនៃអ៊ីស្រាអែល។ ហើយកូនមនុស្សផ្ដោតទៅលើភាពជាមនុស្សនៃព្រះ យេស៊ូនិងពន្លឺកិច្ចខាងទំនាយរបស់ទ្រង់។

ពួកហោរានៅសម័យសញ្ញាចាស់ ហៅថាពួកកូនមនុស្ស ព្រោះពួកគេ គឺជា ពួកអ្នកមានប្រេងតាំង ដែលព្រះបន្ទូលនៃព្រះបានមកដល់ពួកគេ។ ពួកគេត្រូវបាន ហៅថា ពួកព្រះតូចៗ (យ៉ូហាន ១០:៣៥)។ ព្រះយេស៊ូ គឺជាកូនមនុស្សលើ ពួកកូន មនុស្សទាំងអស់ គឺថា ទ្រង់គឺជាហោរាលើអស់ទាំងហោរា។ គ្រប់ទាំងពន្លឺកិច្ចរបស់ ពួកកូនមនុស្សឆ្លុះបញ្ចាំងពីកូនមនុស្ស និងពន្លឺកិច្ចរបស់ទ្រង់។ ដូច្នេះ វាគួរតែច្បាស់ ហើយថា ហេតុអ្វីបានជាព្រះយេស៊ូប្រើងារ **កូនមនុស្ស** ចង្អុលទៅអង្គទ្រង់ ជាច្រើន លើកជាច្រើនសារ។ ប៉ារ៉ូសៀនៃព្រះគ្រីស្ទបានចាប់ផ្ដើម នៅពេលដែលព្រះបន្ទូល ដែលមានប្រេងតាំងបានមកដល់មនុស្ស។ ហើយព្រះបន្ទូលនៃសេចក្ដីទំនាយ ត្រូវ តែមក តាមរយៈ ពន្លឺកិច្ចហោរា-កូនមនុស្ស។ វីល្លាម ប្រាណហាំ គឺជា **កូនមនុស្ស** ម្នាក់ដែលត្រូវបានចាត់មកដោយមាន ព្រះរាជសារ **សំរាប់១** ដើម្បីប្រាប់ឲ្យដឹងជា មុនពីការយាងមកដល់នៃកូនមនុស្ស-ព្រះគ្រីស្ទជាព្រះបន្ទូលនិងជាកូនកំលោះ (១ ថែស្លាឡូនិច ៤:១៥-១៧)។ គាត់មកសំរេចទំនាយនៃម៉ាឡាគី ៤:៥-៦ និងបង្វែរ ចិត្តពួកកូនព្រះ(នៅគ្រាចុងក្រោយនេះ) ទៅដល់នៀននៃពួកឪពុកជាសាវ័ក។ ពន្លឺកិច្ច កូនមនុស្ស ខាងទំនាយរបស់គាត់ឆ្លុះបញ្ចាំងពីកូនមនុស្ស និងពន្លឺកិច្ចរបស់ទ្រង់ នៅក្នុងសតវត្សទី២០។ **ប៉ារ៉ូសៀ នៃកូនមនុស្ស ឥឡូវកំពុងតែសំរេចហើយ**។ យោង ទៅតាមដំណាក់កាល នៃព្រឹត្តិការណ៍ជាច្រើន ឥឡូវនេះ អ្នកវិសតាំងបានចូល មក ដំណាក់កាលទី២ហើយ នៃប៉ារ៉ូសៀ នៃកូនមនុស្ស(១ថែស្លាឡូនិច ៤:១៣-១៧)។ (ចំណាំ **សំរាប់ និងបន្តបន្ទូល** សំរាប់កំឡុងពេលខ្លីដែលនៅសល់ នៃពេលវេលា ដែលនៅសល់ នៃពេលវេលា ដែលអ្នកវិសតាំងដើរទ្រេតទ្រោតតិចតួចចុងក្រោយ អាចឮ និងត្រូវប្រមូលមុំទៅក្នុងរូបកាយនៃព្រះគ្រីស្ទ។ ប៉ុន្តែ ពេលដែល**វ៉ាក្រាចុង ក្រោយចាប់ផ្ដើមផ្លូវ** ទ្វារនឹងត្រូវបិទ នឹងសេចក្ដីមេត្តាសំរាប់សាសន៍ដទៃនឹងត្រូវចប់។

ការយាងមករបស់ព្រះគ្រីស្ទ

ឪ ពួកកូនព្រះអើយតើអ្នកមិនអាចសង្កេតដឹងពេលវេលាឬ? ចូរឲ្យឆ្លាត ចូរចូលមក ក្នុងឥឡូវនេះ កុំឲ្យហួសពេល!

ការបើកសំដែងនៃទីសំគាល់

ក្រោយពីព្រះយេស៊ូបានមានបន្ទូលអំពី **ទីសំគាល់នៃ ប៉ារ៉ូសៀ** របស់ទ្រង់ ទ្រង់បានបន្តមានបន្ទូលពីអ្វី ដែលពួកគ្រីស្ទានភាគច្រើនហៅថា “**ការឆក់ឡើងនៃពួកបរិសុទ្ធ**”។ នៅពេលទ្រង់យាងមក មានតែពួកអ្នក ដែលបាន**ត្រៀមខ្លួនប៉ុណ្ណោះ** ដែលនឹងបានលើកឡើង ទៅជួបទ្រង់នៅនាអាកាស ព្រោះពួកគេចាំយាម និង **អធិស្ឋាន** (ម៉ាថាយ ២៤:៤០-៤៤)។ ឥឡូវនេះ សូមប្រៀបធៀបខគម្ពីរនេះជាមួយ **នឹងម៉ាកុស ១៣:៣២-៣៦** ហើយអង្កេតមើលពាក្យផ្ទុយគ្នា ដែលបានប្រើដោយអ្នកនិពន្ធទាំង២។ ម៉ាថាយបានកត់ត្រាពីទិដ្ឋភាពវិជ្ជមាននៃនរណាម្នាក់ ដែលដឹងពីទីសំគាល់នៃ**ប៉ារ៉ូសៀ** នៃព្រះអម្ចាស់ហើយនិងពេលដែលទ្រង់នឹងយាងមក ព្រោះគាត់បានចាំយាម។ ផ្ទុយទៅវិញ ម៉ាកុសបានកត់ត្រាទិដ្ឋភាពអវិជ្ជមាននៃនរណាម្នាក់ដែលមិនដឹងពីពេលដែល**ព្រះអម្ចាស់ទ្រង់នឹងយាងមក** ពីព្រោះគាត់**កំពុងដេក**។

ដូច្នេះ វាគឺជា ទីសំគាល់នៃប៉ារ៉ូសៀ ដែលផ្តល់ឲ្យដឹងពី ម៉ោងនៃការឆក់ឡើង។ បើគ្មានការបើកសំដែងពីទីសំគាល់នៃ ប៉ារ៉ូសៀ ទេ នោះគ្មាននរណាម្នាក់នឹងអាចយល់ពីព្រឹត្តិការណ៍នៃការយាងមកលើកទី២នៃព្រះគ្រីស្ទ ដែលស្រស់បំព្រង និងដោយអាថ៌កំបាំង ដែលចែងនៅក្នុងវិវរណៈ ១០ ដែលលោកយ៉ូហានបានឃើញនៅក្នុងការជាក់ស្តែង (និមិត្ត)។

ម៉ាថាយ ជំពូក ២៤	ម៉ាកុស ជំពូក ១៣
៤០ បើមានមនុស្សពីរនាក់ធ្វើការក្នុងចំការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។ ៤១ បើមានស្រូវពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅទុកម្នាក់ទៀតអោយនៅ។ ៤២ ដូច្នេះ ចូរប្រុងប្រយ័ត្នអោយមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកដល់នៅពេលណាឡើយ។ ៤៣ អ្នករាល់គ្នាដឹង ហើយថា បើម្ចាស់ផ្ទះដឹងថាចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតី ពុំខានមិនបណ្តោយអោយចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ៤៤ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់ នៅវេលា ដែលអ្នករាល់គ្នាពុំបានគិត។”	៣២ រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ ៣៣ អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីអោយមែនទែន ៣៤ ដ្បិតពេលកំណត់នោះ ប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកអោយ ពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារអោយរៀងៗខ្លួន ព្រមទាំងបង្គាប់អោយអ្នកយាមផ្ទះប្រុងស្មារតីផង។ ៣៥ អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ ពាក់កណ្តាលអធ្រាត្រ ពេលមានអារ ឬពេលព្រលឹមទេ ៣៦ តែពេលណាដែលអ្នកបម្រើឮ ដោយមិនបានអោយដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។

ក្នុងការបញ្ចប់រឿងរបស់ទ្រង់ ព្រះយេស៊ូបានមានបន្ទូលអំពីការ ដែលគួរឲ្យចាប់អារម្មណ៍ខ្លះៗ ដែលឥឡូវនេះកំពុងកើតឡើង (ម៉ាថាយ ២៤:៤៥-៥១)។ ជាការពិត យើងអាចឃើញពួកបាវបំរើ ដែលស្មោះត្រង់ និងឆ្លាត (ពួកអ្នកបំរើព្រះនៃអំណាចទានការកាន់អំណាច (Ascension Gifts)នៃអេភេសូរ ៤) ដែលព្រះអម្ចាស់ បានតាំងជាអ្នកគ្រប់គ្រង (អ្នកចាំយាម ពួកអ្នកគង្វាល) លើផ្ទះរបស់ទ្រង់ (នៃពួកគន្លឹ ដែលបានប្រមូលមកទាំងអស់គ្នាចេញពីផ្នែកផ្សេងៗនៃពិភពលោក) ដើម្បីឲ្យសាច់ស្រស់ៗ ដល់ពួកគេ (អាហាររឹង ខ្មោចស្លាប់)តាមពេលត្រឹមត្រូវ។ ដូច្នេះ ទាំងនេះគឺជាពួកអ្នកបំរើព្រះ ដែលដឹងពីរដូវ នៃប៉ារ៉ូសៀរបស់ទ្រង់ ហើយនិងម៉ោងនៃ ការយាងត្រឡប់មកវិញខាងរូបកាយរបស់ទ្រង់។ ផ្ទុយទៅវិញ ក៏មានបាវបំរើអាក្រក់ដែលគិតថា ព្រះអម្ចាស់នឹងពន្យារពេលការយាងត្រឡប់មកវិញខាងរូបកាយរបស់ទ្រង់ ព្រោះពួកគេមិនបានដឹងពីរដូវនៃប៉ារ៉ូសៀរបស់ទ្រង់។ ពួកគេនឹងវាយ (បៀតបៀន សំលាប់រូបភាពនៃ) ពួកបាវបំរើ ដែលជាគូកនរបស់ពួកគេ និងស៊ី (ប្រកប) ជាមួយពួកមនុស្សប្រមឹក (គ្រីស្ទានដែលរង្វេងចេញពីតំលៃនិងឆាកខាងវិញ្ញាណ ដូចជាពួករូបពិភពលោកតែ១(Feumenists)ពួកអ្នកធ្វើជឿ ពួកយេស៊ូល ។ល។) នៅពេលដែល ព្រះអម្ចាស់យាងត្រឡប់មកវិញ ពួកគេនឹងមិនគ្រាន់តែទទួលទោសដ៏ធ្ងន់ទេ ប៉ុន្តែពួកគេក៏មានចំណែកនៅក្នុង គ្រាមហាវេទនា ជាមួយនឹងមនុស្សមានពុតដែរ។

ការកត់ត្រារបស់លោកលូកា
“ថ្ងៃមួយនៃថ្ងៃជាច្រើនរបស់កូនមនុស្ស”

ឥឡូវនេះ ដោយបានពិនិត្យមើលរឿងដើមអូលីវរួចហើយ យើងនឹងមើលទៅក្នុងគម្ពីរលូកា ១៧:២០-៣៧។ មានអ្នកបំរើព្រះខ្លះបានជឿថាឧត្តម្ភនេះ ដែលចាប់ផ្តើមពីខ ២២ ឬ ខ ២៣ ជាទំរង់ ផ្នែកនៃរឿងដើមអូលីវ។ យើងដឹងថា វាមិនអាចជារឿងអញចឹងទេ នៅពេលដែល យើងដើរស្របគ្នានឹងព្រឹត្តិការណ៍នៃដំណឹងល្អទាំង៤ មុន និងក្រោយវានោះ ។ សេចក្តីដែលព្រះយេស៊ូបានមានបន្ទូលផងដែរនៅក្នុងម៉ាថាយ ២៤:២៥ “មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន” នេះគ្រាន់តែមានន័យថា ទ្រង់បានពិភាក្សាពីដើមជាមួយពួកសាវ័កទ្រង់ អំពីប្រធានបទនៃការយាងត្រឡប់មកផែនដីវិញរបស់ទ្រង់ដើម្បីតាំងនគរបស់ទ្រង់ឡើង ។

ហើយបើលូកាបានកត់ត្រាផ្នែកនៃរឿងដើមអូលីវនៅក្នុងជំពូក១៧ ក្រៅពីគ្រប់ការដែលបានកត់ត្រានៅក្នុងជំពូក២១ នោះគាត់នឹងបាននិយាយផ្ទុយនឹងខ្លួនគាត់ពេលដែលគាត់និយាយថា “ហេតុនោះបានជាខ្ញុំគិតថា ខ្ញុំគួរសរសេរឆ្លើយមកជូន

ការយាងមករបស់ព្រះគ្រីស្ទ

លោកដោយឡែកដាច់ដៃ (មានន័យថាជឿតាមលំដាប់លំដោយ) ដ្បិតខ្ញុំបានយល់
រឿងទាំងនោះ តាំងតែពីដើមរៀងមកដោយហ្មត់ចត់ហើយ។ លូកា ១៣។

លូកា ជំពូក១៧

២០ ពួកខាងគណៈផារីស៊ី*ទូលសួរ
ព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមក
គ្រងរាជ្យនៅពេលណា។ ព្រះអង្គមាន
ព្រះបន្ទូល តបទៅគេថា «ព្រះរាជ្យព្រះ
ជាម្ចាស់មិនមែនមក តាមបែបដែល
មនុស្សអាចមើល ឃើញនឹងភ្នែកបាន
ឡើយ។

២១ គេពុំអាចពោលថា “ព្រះរាជ្យព្រះ
ជាម្ចាស់នៅទីនេះ ឬ ព្រះរាជ្យព្រះជា
ម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា
ព្រះរាជ្យព្រះជាម្ចាស់ ស្ថិតនៅកណ្តាល
ចំណោមអ្នករាល់គ្នាហើយ»។

២២ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល
ទៅកាន់ សិស្ស*ថា «ពេលក្រោយអ្នក
រាល់គ្នាចង់ឃើញថ្ងៃ ដែលបុត្រមនុស្ស
យាងមក សូម្បីតែមួយថ្ងៃក៏បានដែរតែ
អ្នករាល់គ្នាពុំឃើញឡើយ។

២៣ ពេលមានគេប្រាប់អ្នករាល់គ្នាថា
“ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំ
រត់ទៅអោយសោះ។

២៤ បុត្រមនុស្សនឹងយាងមក ប្រៀបបី
ដូចជាផ្លេកបន្ទោរ ភ្លឺភ្លាច ឆ្លុះកាត់ពី
ជើងមេឃម្ខាងទៅជើងមេឃម្ខាង។

២៥ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខ

វេទនាយ៉ាងខ្លាំង ជាមុនសិន ហើយ
មនុស្ស សម័យឥឡូវនេះ នឹងបោះបង់
លោកចោល។

២៦ នៅគ្រាដែលបុត្រមនុស្សយាងមក
ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។

២៧ កាលណោះ មនុស្សម្នាគិតតែស៊ី
ផឹក រៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃ
លោកណូអេចូលក្នុងទូកធំ ហើយទឹក
ជំនន់ឡើង លិចបំផ្លាញមនុស្សអស់។

២៨ នៅគ្រាបុត្រ មនុស្សយាងមក ក៏
ដូចកាលនៅ ជំនាន់លោកឡុត*ដែរ
កាលណោះ មនុស្សម្នាស៊ីផឹក លក់ដូរ
ដាំដំណាំ និងសង់ផ្ទះ។

២៩ ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាក
ចេញពីក្រុង សូដុម មានភ្លើង និង
ស្ពាន់ជ័របង្ករពីលើមេឃមក ដូចភ្លៀង
បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។

៣០ នៅថ្ងៃដែលបុត្រ មនុស្សបង្ហាញ
ខ្លួនក៏នឹងមានហេតុការណ៍ដូច្នោះដែរ។

៣១ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ
ហើយ មានរបស់របរទុកនៅក្នុងផ្ទះ កុំ
ចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏
ដូច្នោះដែរ កុំរិលត្រឡប់ទៅផ្ទះវិញអោយ
សោះ។

៣២ ចូរនឹកចាំអំពីរឿង ដែលកើតមាន
ដល់ភរិយាលោកឡុត។

៣៣ អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹង
បាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត
នឹងបានរួចជីវិតវិញ។

៣៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់
នោះបើមានពីរនាក់ដេកលើគ្រែជាមួយ
គ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់
ទៀតអោយនៅ។

៣៥ បើស្រ្តីពីរនាក់កំពុង ស្រូបជាមួយគ្នា
ព្រះជាម្ចាស់ យកម្នាក់ទៅ ទុកម្នាក់
ទៀតអោយនៅ។

[៣៦ បើមានបុរសពីរនាក់នៅក្នុងចំការ
ព្រះជាម្ចាស់ យកម្នាក់ទៅ ទុកម្នាក់
ទៀតអោយនៅ។]

៣៧ ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «
បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំង
នេះ នឹងកើតមាននៅទីណា?»។ ព្រះ
អង្គមានព្រះបន្ទូលតបថា៖ «សាកសព
នៅទីណា ត្នាតក៏នឹងមក ជុំគ្នានៅទី
នោះដែរ»។

រឿងខាងដើម ដែលព្រះយេស៊ូបានមានបន្ទូល អំពីប្រធានបទនៃការ
យាងត្រឡប់មកផែនដីវិញរបស់ទ្រង់ ត្រូវបានបណ្តាលដោយ ការទាមទាររបស់
ពួកផារីស៊ីដើម្បីដឹងពីពេលដែលនគរព្រះត្រូវមកនោះ។ ក្នុងការឆ្លើយតបទៅនឹងសំ
នួរនេះ ព្រះយេស៊ូបានបន្ទោសដល់ពួកផារីស៊ីយ៉ាងខ្លាំង មុននឹងទ្រង់បែរទៅសាវ័ក
របស់ទ្រង់ ដើម្បីពិភាក្សារឿងប្រធានបទនេះជាមួយនឹងពួកគេ។ ទ្រង់បានមាន
បន្ទូលថា នគរព្រះមិនមែនមកដោយការអង្កេត (ពាក្យក្រិក *ប៉ាវ៉ាតេរស៊ីស*) ដែល
មានន័យថា **ការចាំយាមមើលសត្រូវ ដើម្បីកសាងខាងក្រៅខ្លួន ឬក៏ការបង្ហាញ
ដែលអាចមើលឃើញ**។ ពួកផារីស៊ី បានធ្វើបែបនេះ ព្រោះពួកគេចង់ប្រឆាំងនឹងព្រះ
យេស៊ូ ហើយពួកគេបានកំពុងរក្សាផ្លាកនៃចលនារបស់ពួកគេ។ ព្រះយេស៊ូបានបន្ត
មានបន្ទូលថា គ្មាននរណាអាចនឹងនិយាយថា " *មើល នៅទីនេះហើយ ! "ឬ" មើល
នៅទីនោះហើយ!"* ប៉ុន្តែនគរនោះនៅកណ្តាលចំណោម របស់ពួកគេហើយ ឬនៅ
ចំណោមពួកគេ។ គឺបាននៅទីនោះ នៅក្នុងព្រះកាយនៃស្តេច - គឺព្រះយេស៊ូ។
វត្តមានរបស់ទ្រង់បានដោជាគរ។

ជាការពិតពួកផារីស៊ី ដែលជាអ្នកកាន់ សាសនាខាងសាច់ឈាម មិនងាច
យល់សេចក្តីពិតទេ។ ដូចគ្នាដែរ ពួកជំនុំអង្គការសាសនាសព្វថ្ងៃនេះក៏មិនអាច
ស្គាល់ព្រះបន្ទូល ដែលសំដែងចេញនៃព្រះ សំរាប់ម៉ោងនេះដែរ។

ក្រោយពេលបែរតៅសាវ័ករបស់ទ្រង់ ព្រះយេស៊ូបានសំដែងឲ្យពួកគេដឹងថា
នឹង មានពេលមកដល់ ពេលដែល ពួកគេចង់ឃើញ **"ថ្ងៃមួយនៃថ្ងៃរបស់កូនមនុស្ស
"ប៉ុន្តែពួកគេមិនអាចមើលឃើញថ្ងៃនោះទេ។** (សូមចងចាំថា ពាក្យថា **កូនមនុស្ស**

ការយាងមករបស់ព្រះគ្រីស្ទ

គឺសំដៅទៅលើព្រះយេស៊ូគ្រីស្ទ នៅក្នុងការគោរពដល់ពន្លឺកិច្ចខាងទំនាយរបស់ទ្រង់ ក្នុងការនាំយកព្រះបន្ទូលនៃព្រះទៅដល់មនុស្សជាតិ។ នឹងមិនមានឱកាសផ្សេង ទៀតសំរាប់ពួកគេទេ ពីព្រោះទ្រង់នឹងត្រូវគេ *បដិសេធ* នៅជំនាន់របស់ទ្រង់ និងត្រូវ គេបញ្ជូនទៅហើយត្រូវគេយកទៅឆ្កាងទៀត។ ក្រោយមកពន្លឺកិច្ចខាងទំនាយរបស់ ទ្រង់ជាកូនមនុស្សរបស់ទ្រង់នៅលើផែនដីនឹងឈប់។ ព្រះយេស៊ូក៏បានហាមគេកុំ ឲ្យជឿពាក្យចម្លងរាម ណា១ផងដែរ ដែលពួកគេនឹងឮ អំពីការយាងត្រឡប់មក វិញខាងរូបកាយរបស់ទ្រង់។ ពាក្យចម្លងរាមដូចជា *ទ្រង់គង់នៅទីនេះ: “ឬ” ទ្រង់ គង់នៅទីនេះ: “នៅក្នុងទីតាំងច្បាស់លាស់ អាចមានន័យថាជារឿងមួយប៉ុណ្ណោះ គឺ រឿងព្រះគ្រីស្ទ ជាព្រះគ្រីស្ទក្លែងក្លាយម្នាក់”* (ម៉ាថាយ ២៤:២៣-២៦)។ អាម៉ែន! សូមអ្នកតែឲ្យនេះក៏មានមនុស្សមួយចំនួនរួចហើយ ដែលអះអាងថា ពួកគេជា មនុស្សគ្រប់លក្ខណ៍តំណាងឲ្យព្រះយេស៊ូគ្រីស្ទ។

កូនមនុស្សកំពុងសំដែងឲ្យស្គាល់

បន្ទាប់មក ព្រះយេស៊ូបានបន្តមានបន្ទូលពីបែប ដែលទ្រង់នឹងយាងមកវិញ។ ដូចជាការបំភ្លឺនៃការជះពន្លឺភ្លឺតៗ នៃផ្លែកបន្ទោរ ដែលភ្លឺផ្លែកៗ ពីចុងផែនដីម្ខាង ដល់ម្ខាងទៀត ដំណើរកូនមនុស្សនឹងបានដូច្នេះដែរនៅក្នុងថ្ងៃដែល ទ្រង់នឹងត្រូវ បើកសំដែង (សូមមើល លូកា ១៧:៣០)។ ម្យ៉ាងទៀត នឹងមានពេលមកដល់ នៅ ពេលដែលពន្លឺកិច្ចកូនមនុស្សនឹងវិលមកផែនដីវិញម្តងទៀត ហើយវាមាននៃព្រះគ្រី ស្ទ និងត្រូវសមដែកឲ្យដឹងពីផ្នែកនៃផែនដី ម្ខាងដល់ម្ខាងទៀត ដោយការបំភ្លឺ(ការ បើកសំដែង)នៃព្រះបន្ទូលនៃព្រះ។ វានឹងមិនមែនជាបុគ្គលខាងរូបកាយ នៃព្រះ យេស៊ូ ដែលអាចមើល ឃើញនៅកន្លែងជាក់លាក់ទេ *ប៉ុន្តែ* ពន្លឺកិច្ចខាងហោរានៃ *កូនមនុស្ស* កមពុងតែសំដែងឲ្យដឹង នឹងឲ្យគេស្គាល់ពីជ្រុងផែនដីម្ខាងដល់ផែនដី ម្ខាង។

ហើយដូចជាពួកសាវកបានឃើញថ្ងៃជាច្រើននៃកូនមនុស្សនៅក្នុងជំនាន់របស់ ពួកគេ (មុននឹងទ្រង់ចាប់ផ្តើម) សាវកពិតរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយនេះក៏ នឹងឃើញថ្ងៃនោះដែរ (មុនពេលពួកជំនុំចប់)។

ទោះជាពាក្យ *ប៉ារ៉ូសៀ* មិនបានប្រើនៅក្នុងខនេះ ឃ្លា *“ថ្ងៃមួយនៃថ្ងៃជាច្រើនរបស់ កូនមនុស្ស”* (លូកា ១៧:២២) នឹង *“នៅក្នុងថ្ងៃដែលកូនមនុស្សត្រូវសំដែង”* (លូកា ១៧:៣០) សំដែងថា ត្រូវតែមានការយាងត្រឡប់មកវិញ (និងការលេចមក) នៃថ្ងៃ មួយនៃថ្ងៃទាំងនោះនៃពន្លឺកិច្ចរបស់កូនមនុស្ស។ ការយាងត្រឡប់មកវិញ និងកើត ឡើងនៅជំនាន់មួយ ដែលមានស្ថានភាពដូចគ្នា ដែលបានមាននៅជំនាន់លោក

ល្អាអេ និងលោកឡុត។ មនុស្សនឹងរស់តែធ្វើកិច្ចការប្រចាំថ្ងៃ និងសកម្មភាពជាច្រើនរបស់ខ្លួន ដែលពួកគេនឹងមិនអាចចំណាំនូវព្រឹត្តិការណ៍ដែលចេញពីការជំនុំជំរះរបស់ព្រះមកលើពិភពលោក។

ថ្ងៃវិលមកវិញនៃពន្លឺកិច្ចរបស់កូនមនុស្សនឹងគូសសំគាល់ការចាប់ផ្តើមនៃព្រឹត្តិការណ៍នៃទំនាយបីបួន ដែលនឹងបើកឲ្យឃើញការយាងមកនៃព្រះយេស៊ូគ្រីស្ទសំរាប់ពួកជំនុំពិភពរបស់ទ្រង់ ជាកូនក្រមុំរបស់ទ្រង់ រហូតដល់ការលេចមកខាងរូបកាយរបស់ទ្រង់ (ពាក្យព្រឹក Epiphaneia) និងការបើកសំដែង (ពាក្យព្រឹក Apokalupsis) ដល់លោកីយ៍នៅឯចម្បាំង អើម៉ាគេជូននៅក្នុងថ្ងៃនៃព្រះអម្ចាស់។

ការបើកសំដែង៣ផ្នែក

ខ *“នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើត មានដូច្នេះ”* មានការបើកសំដែង៣ផ្នែកនៃកូនមនុស្សទី១ កូនមនុស្សនឹងត្រូវបានបើកសំដែងដល់កូនក្រមុំតាមរយៈពន្លឺកិច្ច *កូនមនុស្ស* ម្នាក់គឺវិល្លាម ប្រាណហាំ។ *កូន មនុស្ស* ព្រះយេស៊ូគ្រីស្ទតាមរយៈកូនមនុស្សម្នាក់នេះបន្តបើកសំដែងដល់កូនក្រមុំដើម្បីឲ្យទ្រង់ បានចាប់ផ្តើមការយាងត្រឡប់មកវិញ របស់ទ្រង់ (ការយាងចុះមកវិញរបស់ទ្រង់-សូមមើល ១ថ្ងៃស្អាឡូនិច ៤:១៦) មកផែនដីដើម្បីធានានាង។ ថ្ងៃនៃ *កូនមនុស្ស* ត្រូវបានសំដែងដល់ពូជវីសតាំង ដោយការបើកសំដែង ខាងវិញ្ញាណនៃព្រះបន្ទូលនៃសេចក្តីទំនាយ ដែលក្នុងវេនប្រកាន់ការបើកសម្តែងពេញលេញនៃព្រះដ៏ជាក់លុល និងគ្រប់ទាំងសេចក្តីអាថ៌កំបាំង។ ទី២ បន្ទាប់ពីកូនក្រមុំ ត្រូវឆក់ឡើងទៅ និងមានពេលមកវិញនូវ *“ថ្ងៃមួយនៃថ្ងៃជាច្រើនរបស់កូនមនុស្ស”* សំរាប់អ៊ីស្រាអែល។ កូនមនុស្សនឹងត្រូវសំដែងខាងវិញ្ញាណដល់ពួកអ្នកបំប៉ិព្រះ ជនជាតិជូរីស ១៤៤,០០០ នាក់ (វិវរណៈ ៧:១-៨) តាមរយៈកូនមនុស្ស២នាក់ (ជាស្មូនបន្ទាល់២នាក់នៅក្នុងវិវរណៈ ១១) ដើម្បីឲ្យពួកគេត្រូវទទួលការបោះត្រា។ ទី៣កូនមនុស្សនឹងលេចមក *ខាងរូបកាយ* នៅថ្ងៃនៃព្រះអម្ចាស់ហើយត្រូវសំដែងខាងរូបកាយដល់លោកីយ៍។ បន្ទាប់មកទ្រង់នឹងកាត់ទោសលោកីយ៍សំអាតវា ហើយតាំងវាជសហស្សវត្សរ៍របស់ទ្រង់។ ក្នុងនាមជាព្រះរាជបុត្រានៃព្រះទ្រង់នឹងត្រូវទទួលការថ្វាយបង្គំដូចជាព្រះ។ ប៉ុន្តែ ទ្រង់ឡើងគង់លើបល្ល័ង្ករបស់ដាវីឌដូចជា *ហ្សាកាដាវីឌ* ហើយ ធ្វើជាស្តេចលើអស់តាំងស្តេច។ រួចមកពន្លឺកិច្ចខាងទំនាយរបស់ទ្រង់នឹងត្រូវចប់ ហើយទ្រង់នឹងលែងជា *កូនមនុស្ស* ទៀតហើយ។

ការយាងមករបស់ព្រះគ្រីស្ទ

មនុស្សនៃលោកីយ៍ រួមទាំងពួកស្ដេចនៃអ្នកកាន់សាសនា នឹងមិនអាចស្គាល់ ថ្ងៃនោះនឹងព្រះរាជសារនោះទេ។ ប៉ុន្តែចំពោះអ្នកដែលដឹង ព្រះយេស៊ូក៏បានហាមគេ ផងដែរចំពោះការមានមានខាងទ្រព្យសម្បត្តិខាងសម្ភារៈខ្លាំងពេក ព្រោះ ពួកគេ នឹងបាត់បង់ជីវិតពួក គេផងដែរ (លូកា ១៧:២៦-៣៣)

ការប្រជុំគ្នារបស់ពួកគ្រីស្ទ

ក្នុងការបញ្ចប់ប្រធានបទ របស់ទ្រង់ ព្រះយេស៊ូ បានមានបន្ទូលខ្លីៗការឆក់ ឡើងនៃពួកបរិសុទ្ធ។ មិនមែនគ្រប់គ្នាដែលអះអាងថា ជាគ្រីស្ទានបានកើតជាថ្មី នឹងបានឆក់ឡើងនោះទេ ព្រោះមិនមែនទាំងអស់ ដែលអះអាងថា ជាគ្រីស្ទាន ពិត ជាគ្រីស្ទាននោះទេ (សូមមើលម៉ាថាយ ៧:២១-២៣)។ ព្រះអម្ចាស់យើងនឹងធានា ឲ្យអ្នកជាប់រស់ផងទ្រង់ប៉ុណ្ណោះ ដែលព្រះវរបិតាបានប្រទាន ដល់ទ្រង់ (យ៉ូហាន ៦:៣៧,៦៥)។

ការអានខាងលើក្នុងក្រោយនៃលូកា	
តាមធម្មតា បង្ហាញថា ខ ៣៤-៣៦ ស្នើគ្នា	“ដ្បិតខ្មោចស្លាប់នៅកន្លែងណា
នឹងម៉ាថាយ ២៤:៤០-៤១ ផ្ទុយទៅវិញ ខ	គន្លឹះនឹងប្រជុំគ្នានៅកន្លែង នោះ
៣៧ ខុសពីម៉ាថាយ២៤:២៨។ ម៉ាថាយ	ឯង”-ម៉ាថាយ ២៤:២៨
២៤:២៨ ចែងថា “ដ្បិតខ្មោចស្លាប់នៅកន្លែង	

ណា គន្លឹះនឹង ប្រជុំគ្នានៅកន្លែងនោះឯង” លូកា ១៧:៣៧ រីឯលូកា ១៧:៣៧ ចែង ថា រូបកាយ នៅកន្លែងណានឹងប្រជុំគ្នានៅទីនោះឯង។ “រូបកាយ នៅកន្លែងណា គន្លឹះ នឹងប្រជុំគ្នានៅទីនោះឯង”។ គន្លឹះនឹងប្រជុំគ្នានៅទីនោះឯង។

ដូចយើងបានសំគាល់ហើយ បទគម្ពីរ ម៉ាថាយ២៤:២៣-២៨ និយាអំពី សំនួរទីសំគាល់នៃប៉ារ៉ូសៀនៃកូនមនុស្ស។ ដូច្នេះ ពាក្យ ខ្មោចស្លាប់ (ឬរូបកាយស្លាប់ ដែលបកប្រែចេញពីពាក្យក្រិក ផ្សំម៉ា ‘ptoma’) គឺ ត្រូវបានប្រើនៅក្នុងខ២៨នេះ យ៉ាងត្រឹមត្រូវ។ ការបើកសំដែងកន្លែងនេះគឺ ខ្មោចស្លាប់ដែលងាប់ស្រស់ៗ គឺពិតជា ព្រះបន្ទូលនៃព្រះ ត្រូវបំបែកបើកសំដែង និងចែកឲ្យអ្នករើសតាំងរបស់ព្រះ គន្លឹះរបស់ ទ្រង់នៅក្នុងយុគសម័យគន្លឹះ។ ប៉ារ៉ូសៀនៃកូនមនុស្សបានបំភ្លឺ យ៉ាងច្បាស់នូវព្រះ បន្ទូលរបស់ទ្រង់ និងហ្វូងគន្លឹះរបស់ព្រះ ដើម្បីចិញ្ចឹមវា។ ផ្ទុយទៅវិញ បានចែងនៅ ក្នុងលូកាថា ពួកបរិសុទ្ធដែលត្រូវឆក់ឡើង ជាគន្លឹះរបស់ព្រះ នឹងត្រូវប្រជុំគ្នានៅ កន្លែង ដែលមានរូបកាយ នៅ។ ពាក្យរូបកាយត្រូវបានបកប្រែចេញពីពាក្យក្រិក សូម៉ា ‘soma’។ មាននិស្ស័យគម្ពីរខ្លះ ធ្វើឲ្យពាក្យ រូបកាយ មានន័យដូចនឹងពាក្យខ្មោច ស្លាប់ ហើយមិនបានចែងខាងលើនេះឲ្យដាច់ពីគ្នាទេ (និងអត្ថបទ) នៅក្នុងសំនួរ។

ទោះបីយ៉ាងណាក៏ដោយ **ផ្លូវ** សមគាល់ឲ្យ**ការធ្លាក់១** មានន័យថារូបកាយស្លាប់ សំរាប់អាហារ។ ប៉ុន្តែ **សូម៉ា** សមគាល់ឲ្យរូបកាយទាំងមូល។ វាក៏ត្រូវបានប្រើពាក្យ ប្រៀបធៀបផងដែរនៃរូបកាយព្រះគ្រីស្ទ (**អេភេសូ ៥:២៣, កូស៊ុស ១:១៨, ២៣, ២៤**)។ ដូច្នេះ បានចែងយ៉ាងច្បាស់នៅក្នុងអត្ថបទរបស់លោកលូកាថា**គន្លឹះរបស់ ព្រះ** ចំពោះការឆក់ឡើងរបស់ពួកគេ នឹងត្រូវប្រជុំគ្នានៅក្នុងរូបកាយតែ១របស់**ព្រះគ្រី ស្ទ** (មិនមែនរូបកាយបីបួនទេ) ដើម្បីជួបព្រះគ្រីស្ទយេស៊ូនៅនាអាកាស ។ (ព្រះអ ម្ចាស់យេស៊ូគ្រីស្ទ ក៏បានប្រដូចពួកវីសតាំងនៅសម័យនេះជាពួកគន្លឹះយ៉ាងត្រឹមត្រូវ ផងដែរ ជំនួសឲ្យ ពួកសិង្ហ គោ ឬមនុស្ស ។ ពួកគ្រីស្ទាន ដែលប្រៀបដូចជា ពួក សិង្ហ គោ និងមនុស្សបានបំពេញតួនាទី របស់ពួកគេហើយ នៅក្នុងការកាត់ទោស ធំៗ ទាំង៣កន្លែងទៅហើយ នៅក្នុងការប្រយុទ្ធនឹងអ្នកជិះសេះស ក្រហម និងខ្មៅ របស់សាតាំង ដោយការគោរព)។

រូបកាយនៅកន្លែងណាគន្លឹះ
នឹងប្រជុំគ្នានៅទីនោះឯង។
លូកា ១៧:៣៧

មុននឹងពួកបរិសុទ្ធរបស់ព្រះអាចប្រជុំគ្នានៅ
ក្នុងរូបកាយតែ១បាន នៅក្នុងការឆក់ឡើង ពួក
គេត្រូវតែប្រជុំ គ្នានឹងព្រះបន្ទូលសំដែងចេញនៃ
ព្រះជាមុនសិន។ ហេតុនោះ ហើយបានជា
ចាំបាច់ឲ្យព្រះ ចាត់ អ្នកនាំព្រះរាជសារដ៏ជា

ហោរាម្នាក់ កូនមនុស្សម្នាក់ដើម្បីបើកសំដែងពីកូនមនុស្ស។ វិញ្ញាបនបត្រ ព្រាណបកាំ ដែលស្លាប់ហើយ គឺជា កូនមនុស្សនោះ។ ហើយគាត់ស្រែកប្រកាសពី **ប៉ារ៉ូសៀនៃ កូនមនុស្ស**។ ព្រះបានប្រទានឲ្យគាត់នូវព្រះរាជសារខាងទំនាយដើម្បីហៅ**ពួកវីស តាំង** ចេញពីចំណងរបស់**ពួកសាសនាអង្គការ**។ **អ្នកវីសតាំងត្រូវតែរួមជាមួយព្រះ បន្ទូលនៃព្រះនៅក្នុងវិហារមង្គលខាវិញ្ញាណហើយរៀបខ្លួនជាស្រេចដោយព្រះបន្ទូល សំរាប់ការឆក់ឡើងទៅឯពីជីវបំលៀងការដ៏ធំរបស់កូនចៀម។**

សព្វថ្ងៃនេះមាននិកាយ ក្រុមគ្រីស្ទាន និងធម្មការ ប្រហែល ២០០០ និកាយ នៅក្នុងពិភពលោក ដែលអះអាងថា ខ្លួនជារូបកាយពិតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែក្រុម របស់ពួកគេនីមួយៗ មានជំនឿខុសពីគ្នា។ ពីព្រោះមានរូបកាយតែ១របស់**ព្រះគ្រីស្ទ ដែលពួកគេអាចមានតែជំនឿពិតតែ១ប៉ុណ្ណោះ**។ ដូច្នេះ គឺនៅតែជារឿងពិត ដែលថា រូបកាយតែ១របស់**ព្រះគ្រីស្ទ** មិនអាចកើតឡើងពី ពួកគ្រីស្ទានមានជំនឿខុសៗ ២០០០ក្រុមទេ។សូមអាន **អេភេសូ ៤:៤-៦**។

នេះជាយុគសម័យឥន្ទ្រី ហើយឥន្ទ្រីយេហ្សាទ្រង់ផ្ទាល់នឹងផ្គត់ផ្គង់ចំណីឥន្ទ្រី ដូចជាទ្រង់ បានបញ្ចេញសម្រែកឥន្ទ្រីរបស់ទ្រង់។ សម្រែកឥន្ទ្រីរបស់ទ្រង់នឹងមិន

ការយាងមករបស់ព្រះគ្រីស្ទ

គ្រាន់តែទាក់ទាញឥន្ទ្រីរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទាញពួកបក្សាបក្សីផ្សេងៗ ដែលជឿថាខ្លួនជាឥន្ទ្រីផងដែរ។ ទោះបីយ៉ាងណាក៏ដោយ ព្រោះអាហារនោះជា អាហាររឹង ដែលសមនឹងក្រពះឥន្ទ្រីពិតប៉ុណ្ណោះ និងកន្លែងរស់នៅ ដែលមានតែ ឥន្ទ្រីពិតប៉ុណ្ណោះដែលអាចទំបាន ក្រុមដទៃទៀតនឹង ត្រូវថ្នាក់ចុះក្លាម ឬពេល ក្រោយ (សូមមើល **ហេព្រើរ ៥:១១-១៤**)។ ជំនឿរបស់ពួកឥន្ទ្រីមិនសំរាប់សត្វស្លាប ណា ដែលមើលទៅដូចជាឥន្ទ្រីមានសកម្មភាពដូចឥន្ទ្រី ឬក៏ស្រែកដូចឥន្ទ្រីទេ។ មានតែឥន្ទ្រីនេះពិតប៉ុណ្ណោះដែលអាចហើរតៅទឹកកន្លែង ដែលឥន្ទ្រីដ៏ធំកំពុងហៅ។ ពួកគេអាចប្រជុំគ្នាដោយខ្លួនពួកគេ ដើម្បីចិញ្ចឹមដោយព្រះបន្ទូលសំដែងចេញរបស់ ព្រះ និង *នៅឈរជាប់លើព្រះបន្ទូលនោះ។* អាម៉ែន!

ឥឡូវនេះ ជាពេលរៀបចំ សំរាប់ពួកឥន្ទ្រីរបស់ព្រះ ដើម្បីរៀបចំខ្លួនពួកគេសំរាប់ ការហោះហើរទៅទឹកដីស៊ីរីល្អ។ បាទ ពួកឥន្ទ្រីរបស់ព្រះចិញ្ចឹម ដោយផ្ទុយដែល រៀបចំទុកសំរាប់អ្នក! **ប្រាឡាបានជំរឿង ប្រាមានកំលាំង!** នៅពេលដែលអ្នកស្តាប់ **សំ លេងទ្រង់និងចុះ** ចូលចំពោះព្រះទាមងស្រុង ជំនឿរបស់អ្នកនឹងកើតឡើង និងបាន ខ្លាំងដូចទ្រង់ហើយ នៅពេលដែលថ្ងៃនោះមកដល់ ជាពេលដែលទ្រង់នឹងហៅ ឈ្មោះរបស់អ្នក និងស្រែកឡើងថា “ហើរ ឡើង ឥន្ទ្រី ហើរឡើង! **ហើរមកផ្ទះដែល ស្ងប់គង់នៅ!**”


សូមថ្វាយព្រះពរព្រះនាមព្រះអម្ចាស់!

- | | |
|-----------------------------|-----------------------------|
| ខ្ញុំឮសម្រែកឥន្ទ្រី | ខ្ញុំឮសម្រែកឥន្ទ្រី |
| ខ្ញុំឮសម្រែកអប្រាត្រ | ខ្ញុំឮសត្វស្លាប ហើយហើរឡើង |
| មើលន៏ កូនកំលោះមកហើយ | ទៅទីឥន្ទ្រីយេហ្ស៊ីវ៉ា |
| ទ្រង់យាងមកនៅក្នុងពពក។ | កំពុងហៅនៅក្នុងពពក។ |
| ចូរលើកសំលេងស្រែកឡើង | ព្រាបសហិមៈ |
| ចូរលាតស្តាប ហើយហើរឡើង | យាងមកដឹកនាំ ពេលដែលខ្ញុំហើរ |
| ថ្ងៃលិកបាត់ទៅ | ខ្ញុំនៅក្នុងផ្ទះ |
| ឥន្ទ្រីស្រែហៅ | មានទាំងសញ្ញា |
| ទ្រង់យាងមកយកកូនក្រមុំទ្រង់។ | ទ្រង់យាងមកយកកូនក្រមុំទ្រង់។ |

ការយាងមកនៅព្រះគ្រីស្ទមកយកកូនក្រមុំទ្រង់

55

វិវាទរងរាល់នៅក្នុងច្បាប់



សត្វឥន្ទ្រីស្រែក...



...សត្វព្រាបនាំ



PROPHETIC*REVELATION
Ghim Moh Estate Post Office Box 333
Republic of Singapore 912742